

កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ផលិតផល BlackBerry

(BLACKBERRY SOFTWARE LICENSE AGREEMENT)

កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ផលិតផល BlackBerry (ហៅកាត់ថា "កិច្ចព្រមព្រៀង") គឺជាការព្រម-
ព្រៀងតាមផ្លូវច្បាប់រវាងលោកអ្នកជាបុគ្គលម្នាក់ ប្រសិនបើលោកអ្នកព្រមព្រៀងក្នុងនាមខ្លួនលោកអ្នកផ្ទាល់ ឬប្រសិន
បើលោកអ្នកទទួលបានសិទ្ធិតំណាងដើម្បីធ្វើការព្រមព្រៀងទទួលយកកម្មវិធី Software ក្នុងនាមក្រុមហ៊ុន ឬអង្គការផ្សេងៗ
ទៀត រវាងអង្គការដែលទទួលបានអត្ថប្រយោជន៍ពីសកម្មភាពរបស់លោកអ្នក (ហៅកាត់ថា "លោកអ្នក") និង Research In
Motion (ហៅកាត់ថា "RIM") (ហៅជារួមថា "ភាគីទាំងឡាយ" និងជាម្នាក់ៗផ្ទាល់ខ្លួនហៅថា "ភាគី") ។

តាមរយៈការផ្តល់ស្វ័យការដោយ (ក) ចុះហត្ថលេខាលើក្រដាស ឬ (ខ) ឬដោយទាញយក (downloading) ដំឡើង
(installing) ធ្វើឱ្យសកម្ម (activating) ឬប្រើប្រាស់កម្មវិធី លោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬកង្វល់ទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ លោកអ្នកអាចទំនាក់ទំនង RIM តាមរយៈ
legalinfo@rim.com ។

ត្រឡប់ (Return)

នៅមុនពេលទាញយក (downloading) ដំឡើង (installing) ធ្វើឱ្យសកម្ម (activating) ឬប្រើប្រាស់កម្មវិធី ប្រសិន
បើលោកអ្នកយល់ថាលោកអ្នកគ្មានឆន្ទៈនឹងទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ លោកអ្នកគ្មានសិទ្ធិនឹងប្រើប្រាស់
កម្មវិធីទាំងនេះឡើយ ហើយលោកអ្នកត្រូវ : (ក) បញ្ជូនកម្មវិធីនោះត្រឡប់ឱ្យ RIM វិញជាបន្ទាន់ លុបកម្មវិធីនោះចោល
ឬធ្វើការយកលក្ខណៈ (disable) កម្មវិធីនោះ ។ (ខ) ប្រសិនបើលោកអ្នកបានទិញផលិតផលរបស់ RIM
ដែលមានបញ្ចូលកម្មវិធីរួចជាស្រេច ដោយ ឬក្នុងនាម RIM លោកអ្នកត្រូវធ្វើត្រឡប់ជាបន្ទាន់នូវផលិតផល
និងកម្មវិធីព្រមទាំងរបស់របរ (item) ផ្សេងៗ (រួម ទាំងសៀវភៅណែនាំ និងកញ្ចប់) ដែលភ្ជាប់ជាមួយផលិតផល ទៅឱ្យ RIM
ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM ពោល គឺបុគ្គលទាំងឡាយណាដែលបានលក់ផលិតផល RIM
និងកម្មវិធីព្រមទាំងរបស់របរ (item) ផ្សេងៗដែលភ្ជាប់មកជាមួយផលិតផល នោះឱ្យលោកអ្នក ។ ឬ (គ)
ប្រសិនបើលោកអ្នកបានទិញផលិតផលកាន់ដៃ (handheld product) របស់តតិយជន ដែលមាន បញ្ចូលកម្មវិធីរបស់ RIM
រួចជាស្រេច លោកអ្នកត្រូវទៅជួបជាបន្ទាន់ជាមួយ RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM
ពោលគឺបុគ្គលទាំងឡាយណាដែលបានលក់ផលិតផលកាន់ដៃ (handheld product) របស់តតិយជន និងកម្មវិធីព្រម
ទាំងរបស់របរ (item) ផ្សេងៗដែលបានភ្ជាប់មកជាមួយផលិតផលនោះឱ្យលោកអ្នក ដើម្បីរៀបចំធ្វើការយកលក្ខណៈកម្មវិធីទាំងនោះ ។
ប្រសិនបើលោកអ្នកបានទិញកម្មវិធីទាំងនេះ ឬ/និង ផលិតផលរបស់ RIM ដែលមានបញ្ចូលកម្មវិធីទាំងនោះរួចជាស្រេច ហើយ
មិនអាចប្រើផលិតផលនោះឱ្យមានប្រយោជន៍ប្រសិនបើគ្មានកម្មវិធី ហើយ (ប្រសិនបើអាច) លោកអ្នកត្រូវបង្ហាញលិខិតបញ្ជាក់

ពីការទិញផលិតផលក្នុងរយៈពេល ៩០ ថ្ងៃ គិតពីថ្ងៃដែលលោកអ្នកបានទិញកម្មវិធីនោះ ដល់ RIM ឬអ្នកតំណាងចែកចាយ ស្របច្បាប់របស់ RIM ពោលគឺបុគ្គលទាំងឡាយណាដែលបានលក់កម្មវិធីនោះឱ្យលោកអ្នក នោះ RIM ឬអ្នកតំណាងចែកចាយ ស្របច្បាប់ នឹងសងប្រាក់ (ប្រសិនបើមាន) ដែលអ្នកលោកបានចំណាយសម្រាប់ទិញរបស់របរទាំងនោះដល់លោកវិញ។ ដើម្បី ទទួលបានប្រាក់សំណងផ្នែកកម្មវិធីដែលបានបញ្ចូលក្នុងផលិតផលកាន់ដៃ (handheld product) របស់តតិយជន (ប៉ុន្តែសូមកត់ សម្គាល់ថា កម្មវិធីត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ផលិតផលកាន់ដៃ (handheld product) មួយចំនួនរបស់តតិយជន ហេតុនេះ នៅក្នុងករណីនេះ នឹងគ្មានផ្តល់ប្រាក់សំណងឡើយ។) សូមលោកអ្នកទំនាក់ទំនងទៅកាន់អ្នកតំណាងចែកចាយស្រប ច្បាប់នៃកម្មវិធីដែលបានបញ្ចូលក្នុងផលិតផលកាន់ដៃ (handheld product) របស់តតិយជននោះ។ ប្រសិនបើលោកអ្នកមិន បានទទួលប្រាក់សំណងផ្នែកកម្មវិធីពីអ្នកតំណាងចែកចាយស្របច្បាប់ទេ លោកអ្នកអាចទំនាក់ទំនង RIM តាមរយៈ legalinfo@ rim.com ។

និយមន័យ : លើកលែងតែអត្ថបទកំណត់និយមន័យផ្សេងពីនេះ បច្ចេកសព្ទដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តល់និយមន័យដូចខាងក្រោម (បច្ចេកសព្ទទាំងនេះ អាចនឹងត្រូវប្រើក្នុងទម្រង់ឯកវចន ឬពហុវចនទៅតាមអត្ថន័យនៃ អត្ថបទ) :

“សេវាបណ្តាញឥតខ្ចី (Airtime Service)” សំដៅលើបណ្តាញសេវាឥតខ្ចីចម្ងាយឆ្ងាយ និងបណ្តាញសេវាផ្សេង ទៀត (រួមមានបណ្តាញមូលដ្ឋាន [Local Area Network] សេវាផ្តាយរណប និងសេវាអន្តរណាញ [Internet]) ដែលចាំ បាច់សម្រាប់ BlackBerry Solution របស់លោកអ្នក។

“អ្នកផ្តល់សេវាបណ្តាញឥតខ្ចី (Airtime Service Provider)” សំដៅលើអ្នកដែលផ្តល់សេវាបណ្តាញឥតខ្ចីដែល អាចប្រើជាមួយនិង BlackBerry Solution របស់លោកអ្នក។

“អ្នកប្រើប្រាស់ពេញសិទ្ធិ (Authorized User)” សំដៅលើបុគ្គលទាំងឡាយណាដែលលោកអ្នកបានអនុញ្ញាតឱ្យប្រើ ប្រាស់កម្មវិធីដែលជាផ្នែកមួយនៃ BlackBerry Solution របស់លោកអ្នក ដូចជា : (ក) យោងតាមវាក្យខណ្ឌ (ឃ) បុគ្គល ទាំងឡាយណាដែលជានិយោជិត ទីប្រឹក្សា អ្នកម៉ៅការងាររាជ្យរបស់លោកអ្នក។ (ខ) មិត្តភក្តិ ឬសមាជិកក្រុមគ្រួសារ ឬបុគ្គល ទាំងឡាយណាដែលស្នាក់នៅក្នុងបរិវេណលំនៅដ្ឋានរបស់លោកអ្នក។ (គ) តតិយជនដែលកាន់កាប់ប្រើប្រាស់កម្មវិធីក្នុងនាមរបស់ លោកអ្នកទៅតាមកិច្ចព្រមព្រៀងកាន់កាប់ប្រើប្រាស់ដែលលោកអ្នកបានចុះជាមួយបុគ្គលទាំងនោះ (ឧ. អ្នកជំនាញ IT ពីខាង ក្រៅ) ហើយបុគ្គលទាំងនោះបានអាន និងព្រមព្រៀងគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យានេះ និង (ឃ) បុគ្គលទាំងឡាយណា ដែល RIM ផ្តល់ការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។

“ផលិតផលកាន់ដៃរបស់ BlackBerry (BlackBerry Handheld Product)” សំដៅលើឧបករណ៍ឥតប្រើខ្សែកាន់ នៅក្នុងដៃ ដែលផលិតដោយ ឬផលិតក្នុងនាម RIM ។

“កម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry (BlackBerry Handheld Software)” សំដៅលើកម្មវិធីដែល ជាកម្មសិទ្ធិរបស់ RIM (ដែលមានដូចជា : កម្មវិធី [Software] កម្មវិធីបង្កប់ [Firmware] ចំនុចប្រទាក់អ្នកប្រើ [Interface] មាតិកាព័ត៌មាន [Content] និងទិន្នន័យផ្សេងទៀត [data] ព្រមទាំងសមាសភាពរបស់តតិយជន [Third Party Components])

ដែលត្រូវបានចេញផ្សាយដើម្បីប្រើជាមួយផលិតផលកាន់ដៃ ដែល : (ក) ត្រូវបានចេញផ្សាយជាស្រេចទៅក្នុងផលិតផលកាន់ដៃ ដែលលោកអ្នកបានទទួលពី RIM ឬ (ខ) ត្រូវបានផ្ទេរ ចែកចាយ ឬបើកឱ្យប្រើប្រាស់ដោយ ឬក្នុងនាម RIM សម្រាប់ផលិតផល កាន់ដៃ ។ ឧទាហរណ៍ "កម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry" រួមមានដូចជា កម្មវិធីសម្រាប់ផលិតផលកាន់ដៃ ដែលត្រូវបានបញ្ជូនរួចជាស្រេចទៅក្នុងផលិតផលកាន់ដៃរបស់ BlackBerry និងផលិតផល "ឈុតកម្មវិធី BlackBerry (BlackBerry Application Suite)" ដែលត្រូវបានផ្ទេរ ចែកចាយ ឬបើកឱ្យប្រើប្រាស់ដោយ ឬក្នុងនាម RIM សម្រាប់ផលិត ផលកាន់ដៃរបស់តតិយជន ។

"កម្មវិធីកុំព្យូទ័រសម្រាប់ផលិតផល BlackBerry (BlackBerry PC Software)" សំដៅលើកម្មវិធីកុំព្យូទ័រដែលជា កម្មសិទ្ធិរបស់ RIM (ដែលមានដូចជា : កម្មវិធី [Software] កម្មវិធីបង្កប់ [Firmware] ចំនុចប្រទាក់ [Interface] មាតិកា ព័ត៌មាន [Content] និងទិន្នន័យផ្សេងទៀត [data] ព្រមទាំងសមាសភាពរបស់តតិយជន [Third Party Components]) រចនាឡើងសម្រាប់អ្នកប្រើប្រាស់តែម្នាក់ប្រើនៅពេលណាមួយ ។ ឧទាហរណ៍នៃកម្មវិធីកុំព្យូទ័រសម្រាប់ផលិតផល BlackBerry គឺ "BlackBerry Desktop Software" ដែលអាចត្រូវបានប្រើសម្រាប់ធ្វើនិរក្សាឱ្យមានការដើរស្របគ្នា (synchronization) រវាងផលិតផលកាន់ដៃ និងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ព្រមទាំងអាចផ្តល់នូវមុខងារគ្រប់គ្រងផ្សេងទៀតដោយម៉ាស៊ីនកុំព្យូទ័រ ។

"BlackBerry Prosumer Service(s)" សំដៅលើសេវាដែលត្រូវបានរចនាឡើងសម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារ មួយចំនួននៃកម្មវិធីម៉ាស៊ីនប្រើ BlackBerry (BlackBerry Server Software) ដោយមិនចាំបាច់តម្រូវឱ្យអតិថិជនរបស់ RIM ជាវកម្មវិធីម៉ាស៊ីនប្រើ BlackBerry ។ BlackBerry Prosumer Service ផ្តល់សេវា RIM មួយចំនួនដូចជា "Black Berry Internet Service" និង "BlackBerry Mail" ។ BlackBerry Prosumer Service មួយចំនួន ឬទាំងស្រុង ប្រហែល ជានឹងមិនអាចប្រើបានជាមួយអ្នកផ្តល់សេវាបណ្តាញតតិយជនរបស់លោកអ្នកឡើយ ។

"កម្មវិធីម៉ាស៊ីនប្រើ BlackBerry (BlackBerry Server Software)" សំដៅលើកម្មវិធីម៉ាស៊ីនប្រើដែលជាកម្មសិទ្ធិ របស់ RIM (ដែលមានដូចជា : កម្មវិធី [Software] កម្មវិធីបង្កប់ [Firmware] ចំនុចប្រទាក់ [Interface] មាតិកាព័ត៌មាន [Content] និងទិន្នន័យផ្សេងទៀត [data] ព្រមទាំងសមាសភាគផ្សេងៗរបស់តតិយជន [Third Party Components]) ដែលជាច្បាប់ចម្លងកម្មវិធីតែមួយគត់ រចនាឡើងដើម្បីឱ្យផលិតផលកាន់ដៃច្រើន ចូលមកប្រើប្រាស់នៅក្នុងពេលតែមួយ ។ ឧទាហរណ៍ នៃកម្មវិធីម៉ាស៊ីនប្រើ BlackBerry មានដូចជា កម្មវិធីម៉ាស៊ីនប្រើសហគ្រាស BlackBerry (BlackBerry Enterprise Server) ដែលត្រូវបានរចនាឡើងដើម្បីរួមបញ្ចូល និងផ្តល់នូវការតភ្ជាប់រវាងកម្មវិធីម៉ាស៊ីនប្រើជាក់លាក់មួយចំនួន (ដូចជា កម្មវិធី ម៉ាស៊ីនប្រើសារអេឡិចត្រូនិក [email server]) ជាមួយនិងផលិតផលកាន់ដៃ ដែលត្រូវបានរចនាឡើងដើម្បីឱ្យដំណើរការ ជាមួយកម្មវិធីម៉ាស៊ីនប្រើសហគ្រាស BlackBerry និងផលិតផល "BlackBerry Unite!" (ដែលជាផលិតផលត្រូវបានរចនា ឡើងដើម្បីរួមបញ្ចូល និងផ្តល់នូវការតភ្ជាប់រវាងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកដែលបានចេញផលិតផល "BlackBerry Unite!" និងផលិតផលកាន់ដៃដែលត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយផលិតផល "BlackBerry Unite!" ។

"ឯកសារសម្រាប់អ្នកប្រើ (Documentation)" សំដៅលើឯកសារណែនាំរបៀបប្រើប្រាស់កម្មវិធីជាក់លាក់ណាមួយ ឬឯកសារ

សម្រាប់អ្នកប្រើប្រាស់ស្តង់ដារ ដែលត្រូវបានរៀបចំ និងផ្តល់ឱ្យដោយ RIM សម្រាប់ប្រភេទ និងកំណែប្រែ (Version) ជាក់លាក់ណាមួយនៃកម្មវិធី ផលិតផល ឬសេវាកម្មរបស់ RIM រួមទាំងឯកសារណែនាំពីសុវត្ថិភាព (Safety Instructions) ផងដែរ ។ ឯកសារសមោធាន អាចទាញយកពីគេហទំព័រ <http://www.blackberry.com/knowledgecenterpublic/livelink.exe?func=ll&objId=8067> ឬអាចទំនាក់ទំនង RIM តាមរយៈ legalinfo@rim.com ។ សូមបញ្ជាក់ថា ឯកសារសមោធានមិនមានរាប់បញ្ចូលនូវឯកសារណែនាំរបៀបតំឡើងកម្មវិធី និងឯកសារសម្រាប់អ្នកប្រើប្រាស់ ដែលមិនមែនត្រូវបានរៀបចំដោយ RIM ឬត្រូវបានរៀបចំដោយ ឬក្នុងនាមអ្នកផ្តល់សេវាបណ្តាញឥតខ្សែ ឬតតិយជនផ្សេង ។

“ផលិតផលកាន់ដៃ (Handheld Product)” សំដៅលើ (ក) ផលិតផលកាន់ដៃរបស់ BlackBerry ឬ (ខ) ផលិតផលកាន់ដៃរបស់តតិយជន ។

“ផលិតផល RIM (RIM Product)” សំដៅលើផលិតផលកាន់ដៃរបស់ BlackBerry និងគ្រឿងបន្លាស់បន្តិចត្រួតយ៉ាងដែល RIM បានផ្តល់សម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry (លើកលែងតែកម្មវិធី) ដែលរួមមានយ៉ាងហោចណាស់ដូចជា ឧបករណ៍សម្រាប់អាន Smart Card (smart card reader) ។ល។

“កម្មវិធី (Software)” សំដៅលើកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ឬកម្មវិធីសម្រាប់ម៉ាស៊ីនកុំព្យូទ័រ BlackBerry ឬកម្មវិធីសម្រាប់ម៉ាស៊ីនប្រើ BlackBerry ដែលបានប្រគល់ឱ្យលោកអ្នកតាមកិច្ចព្រមព្រៀងនេះ ទោះបីធ្វើឡើងក្រោមទម្រង់ មធ្យោបាយ ឬវិធីសាស្ត្រនៃការផ្តល់ តំឡើង ឬប្រើប្រាស់បែបណាក៏ដោយ ។ ប្រសិនបើកម្មវិធីមានលទ្ធភាព (ឧ. ធ្វើឱ្យសកម្ម [activate]) ផ្តល់នូវកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry នោះពាក្យថា “កម្មវិធី” សំដៅទៅលើកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry មួយផ្នែក ឬទាំងស្រុង (រួមទាំងការធ្វើបច្ចុប្បន្នភាព [update] ឬទំនើបកម្ម [upgrade] នៃកម្មវិធីផងដែរ) ដែលត្រូវបានផ្តល់ឱ្យប្រើប្រាស់កម្មវិធីនោះ ។ ពាក្យថា “កម្មវិធី” មិនរាប់បញ្ចូលនូវកម្មវិធីរបស់តតិយជន (Third Party Software) ឡើយ បើទោះជាកម្មវិធីរបស់តតិយជននោះ ត្រូវបានភ្ជាប់មកជាមួយ ឬត្រូវដំណើរការជាមួយកម្មវិធី និង/ឬ ផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ឬផលិតផលកាន់ដៃរបស់តតិយជនក៏ដោយ ។

“សេវាកម្ម (Service)” សំដៅលើសេវាកម្មដែល RIM ផ្តល់ឱ្យលោកអ្នកប្រើជាមួយនឹង BlackBerry Solution របស់លោកអ្នក (ដែលរួមមានយ៉ាងហោចណាស់ដូចជា សេវាកម្ម RIM គ្រប់យ៉ាងដូចជា BlackBerry Prosumer Service ដែលលោកអ្នកបានជ្រើសរើស និងសេវាកម្ម RIM ផ្សេង ឬសេវាកម្មដែលបានកែប្រែលើសេវាកម្ម RIM មានស្រាប់ដែល RIM អាចនឹងផ្តល់ជូនលោកអ្នក ឬបើកឱ្យលោកអ្នកប្រើប្រាស់ជានិច្ចកាល) ។

“សមាសភាគរបស់តតិយជន (Third Party Components)” សំដៅលើកម្មវិធី Software ចំនុចប្រទាក់អ្នកប្រើ (Interface) និងកម្មវិធីបង្កប់ (Firmware) ដែលបានទទួលអាជ្ញាប័ណ្ណពី RIM ឱ្យដាក់បញ្ចូលទៅក្នុងផលិតផលរបស់ RIM និងចែកចាយជាផ្នែកមួយនៃផលិត RIM ដោយប្រើប្រាស់ម៉ាក RIM ។

“មាតិកាព័ត៌មានរបស់តតិយជន (Third Part Content)” សំដៅលើមាតិកាព័ត៌មានដែលជាកម្មសិទ្ធិរបស់តតិយជនដែលរួមមាន យ៉ាងហោចណាស់ដូចជា ឯកសារ (File) បណ្តុំទិន្នន័យ (Database) និងគេហទំព័រ (Website) ។

“ផលិតផលកាន់ដៃរបស់តតិយជន (Third Party Handheld Product)” សំដៅលើឧបករណ៍កាន់ដៃនៅក្នុងផែនការ

ប្រើខ្សែគ្រប់បែបយ៉ាង (ដែលមិនមែនជាផលិតផលកាន់ដៃរបស់ BlackBerry និងដំណើរការដោយប្រើកម្មវិធីសម្រាប់ផលិតផល BlackBerry មួយផ្នែក ឬទាំងស្រុង) ដែលត្រូវរចនាដោយ RIM ទាំងស្រុង ឬមួយផ្នែក ដើម្បីឱ្យដំណើរការជាមួយប្រព័ន្ធ RIM ហើយដែល RIM បានចុះកិច្ចព្រមព្រៀងជាមួយអ្នកផ្តល់សេវាបណ្តាញឥតខ្សែរបស់លោកអ្នក ដើម្បីឱ្យឧបករណ៍កាន់នៅក្នុងដៃ ឥតប្រើខ្សែរបស់តតិយជនអាចចូលប្រើប្រាស់ប្រព័ន្ធ RIM ។

"សេវាកម្មរបស់តតិយជន (Third Party Services)" សំដៅលើសេវាកម្មទាំងឡាយដែលផ្តល់ដោយតតិយជន លើកលែងតែសេវាបណ្តាញឥតខ្សែ ។

"កម្មវិធី Software របស់តតិយជន (Third Party Software)" សំដៅលើកម្មវិធី Software ទាំងឡាយដែលជាកម្មសិទ្ធិរបស់តតិយជន លើកលែងតែសមាសភាគរបស់តតិយជន ។

"BlackBerry Solution របស់លោកអ្នក" សំដៅលើកម្មវិធី Software និងយ៉ាងហោចណាស់ សមាសធាតុ (item) ណាមួយក្នុងចំណោមសមាសធាតុបន្ទាប់បន្សំដែលលោកអ្នកបានទទួល តំឡើង ផ្តល់ ឬប្រគល់ និងទទួលយកនូវការទទួលខុសត្រូវលើការប្រើប្រាស់ជាមួយនឹងកម្មវិធី Software នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយរបស់លោកអ្នក ដូចជា : "ផលិតផល RIM" "កម្មវិធីសម្រាប់ម៉ាស៊ីនបម្រើ BlackBerry" "កម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry" "កម្មវិធីសម្រាប់ម៉ាស៊ីនកុំព្យូទ័រ BlackBerry" និងសេវាកម្មនានា ព្រមទាំងឯកសារសម្រេចជាក់លាក់ណាមួយផងដែរ ។

អាជ្ញាប័ណ្ណកម្មវិធី Software និងឯកសារសម្រេច : កម្មវិធី Software ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយឥតគិតថ្លៃយោងតាមកិច្ចព្រមព្រៀងនេះ ។ អាស្រ័យទៅតាមលក្ខខណ្ឌនានា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យលោកអ្នកនូវប្រភេទអាជ្ញាប័ណ្ណដែលមានលក្ខណៈឯកជន អាចដកហូត វិញបាន មិនផ្តាច់មុខ និងមិនអាចផ្ទេរបាន ដែលអនុញ្ញាតឱ្យលោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិតំណាងរបស់អ្នក:

- (ក) ប្រសិនបើកម្មវិធី Software នោះជាកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើ BlackBerry :
 - តំឡើង និងប្រើប្រាស់ច្បាប់ចម្លងនៃកម្មវិធី (រួមទាំងច្បាប់ចម្លងនិម្មិត [Virtual Copy]) ទៅតាមតម្លៃដែលលោកអ្នកបានបង់ឱ្យ RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM សម្រាប់ប្រើប្រាស់កម្មវិធីនោះ (ហើយប្រសិនបើគ្មានកម្រៃណាមួយសម្រាប់កម្មវិធីត្រូវបានបង់ទៅឱ្យ RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM ក្នុងករណីនេះ លោកអ្នកត្រូវបានអនុញ្ញាតឱ្យតំឡើង និងប្រើប្រាស់ច្បាប់ចម្លងនៃកម្មវិធីក្នុងចំនួនមួយដែលកំណត់ដោយ RIM ។) និង
 - បើកឱ្យផលិតផលកាន់ដៃក្នុងចំនួនមួយដែលឆ្លើយតបទៅតាមតម្លៃដែលបានបង់ឱ្យ RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM ចូលប្រើប្រាស់កម្មវិធី (ហើយប្រសិនបើគ្មានកម្រៃណាមួយត្រូវបានបង់ទៅឱ្យ RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM នោះចំនួនផលិតផលកាន់ដៃដែលអាចចូលប្រើប្រាស់កម្មវិធី នឹងត្រូវកំណត់ដោយ RIM ។) (ឧ. ប្រសិនបើលោកអ្នកដំណើរការកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើសហគ្រាស BlackBerry លោកអ្នកត្រូវទិញអាជ្ញាប័ណ្ណចូលប្រើប្រាស់សម្រាប់ម៉ាស៊ីនកូន

[client] ទៅតាមចំនួនផលិតផលកាន់ដៃដែលប្រើជាប់ជាមួយកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើ BlackBerry) និង

(ខ) ប្រសិនបើកម្មវិធី Software នោះជាកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ឬជាកម្មវិធីសម្រាប់ម៉ាស៊ីនកុំព្យូទ័រ BlackBerry ហើយ:

- ប្រសិនបើកម្មវិធីត្រូវបានបញ្ចូលរួចជាស្រេចទៅក្នុងឧបករណ៍ Hardware លោកអ្នកត្រូវបានអនុញ្ញាតឱ្យប្រើច្បាប់ចម្លងតែមួយគត់នៃកម្មវិធីដែលបានបញ្ចូលរួចជាស្រេចទៅក្នុងឧបករណ៍នោះ ឬ
- ប្រសិនបើកម្មវិធីនោះមិនទាន់ត្រូវបានបញ្ចូលទៅក្នុងឧបករណ៍នោះទេ លោកអ្នកត្រូវបានអនុញ្ញាតឱ្យតំឡើង ប្រើប្រាស់ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពេញសិទ្ធិតំឡើង និងប្រើប្រាស់កម្មវិធីនោះ ទៅលើឧបករណ៍ Hardware ជាក់លាក់ណាមួយ ទៅតាមតម្លៃនៃចំនួនច្បាប់ចម្លងកម្មវិធីដែលលោកអ្នកបានបង់ឱ្យ RIM ឬ អ្នកតំណាងចែកចាយស្របច្បាប់របស់ RIM (ឬប្រសិនបើគ្មានកម្រៃណាមួយត្រូវបានបង់ឱ្យ RIM ឬ អ្នកតំណាងចែកចាយស្របច្បាប់របស់ RIM ទេ លោកអ្នកត្រូវបានអនុញ្ញាតឱ្យតំឡើង និងប្រើកម្មវិធី ក្នុងចំនួនមួយដែល RIM អនុញ្ញាត) ។

នៅក្នុងករណីណាក៏ដោយ លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិ មិនអាចប្រើ ឬអនុញ្ញាតឱ្យប្រើកម្មវិធី ឬចូលទៅប្រើប្រាស់សេវាកម្ម ក្រៅពីការប្រើប្រាស់ដើម្បីគោលបំណងផ្ទាល់ខ្លួន ឬក្រៅពីផ្នែកនៃ BlackBerry Solution របស់លោកអ្នកឡើយ ។ ប្រសិនបើអ្នកប្រើប្រាស់ពេញសិទ្ធិចង់ប្រើកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ជាមួយ BlackBerry Solution ផ្សេងទៀត (ឧ. BlackBerry Solution រួមមាន ផលិតផល កម្មវិធី និងសេវាកម្មទាំងឡាយណា ដែលជាកម្មសិទ្ធិរបស់ RIM ដែលលោកអ្នកមិនទាន់បានទទួល តំឡើង ឬផ្តល់ឱ្យ ហើយលោកអ្នកបានត្រៀមខ្លួននឹងអនុញ្ញាតឱ្យ ប៉ុន្តែមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ ឬអាចហៅថា BlackBerry Solution ផ្សេងទៀត) ក្នុងករណីនេះ ការប្រើប្រាស់របៀបនេះមិនគ្របដណ្តប់ដោយអាជ្ញាប័ណ្ណនេះឡើយ ហេតុនេះអ្នកប្រើប្រាស់ពេញសិទ្ធិត្រូវចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដាច់ដោយឡែកមួយទៀតជាមួយ RIM ដើម្បីទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ធ្វើជាផ្នែក មួយនៃ BlackBerry Solution ផ្សេងទៀត ។ (ឧ. ប្រសិនបើលោកអ្នកគឺជាក្រុមហ៊ុន ហើយនិយោជិតរបស់លោកអ្នកចង់ប្រើកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ជាមួយនឹង BlackBerry Unite! ដែលនិយោជិតនោះបានតំឡើងនៅផ្ទះ ឬប្រើជាមួយនឹង BlackBerry Prosumer Services ផ្ទាល់ខ្លួន ហើយលោកអ្នកបានអនុញ្ញាតឱ្យប្រើ តែមិនទទួលខុសត្រូវចំពោះការប្រើប្រាស់នោះឡើយ និយោជិតរូបនោះក្រៅពីទទួលបានសិទ្ធិជាអ្នកប្រើប្រាស់ពេញសិទ្ធិតាមកិច្ចព្រមព្រៀងនេះ ត្រូវតែចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធី BlackBerry ជាមួយ RIM ក្នុងនាមរបស់ខ្លួនឯងផ្ទាល់ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីជាមួយ BlackBerry Solution ផ្សេងទៀត) ។ ក្នុងករណីភាគច្រើន កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធី BlackBerry ត្រូវបានបង្ហាញជូនបុគ្គលម្នាក់ៗនៅពេលដែលបុគ្គលនោះតំឡើងផលិតផល BlackBerry Unite! ឬនៅពេលផ្តល់កម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ដើម្បីយកទៅប្រើជាមួយ BlackBerry Prosumer Service ហើយម្យ៉ាងវិញទៀត កិច្ចព្រមព្រៀង

នេះ ក៏ត្រូវបានបង្ហាញជូនតាមរយៈគេហទំព័ររបស់ RIM ផងដែរ : www.blackberry.com/legal ។ អាជ្ញាប័ណ្ណនេះមិនប្រគល់សិទ្ធិឱ្យ(១) ធ្វើទំនើបកម្ម ឬបច្ចុប្បន្នភាពលើកម្មវិធី Software របស់ RIM ឬកម្មវិធី Software របស់តតិយជន (២) នៅក្នុងករណីកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry ដែលបានតំឡើងក្នុងផលិតផលកាន់ដៃ អាជ្ញាប័ណ្ណនេះមិនកំណត់ពីលទ្ធភាពចូលទៅប្រើប្រាស់កម្មវិធី ក្រៅពីលទ្ធភាពដែលបានភ្ជាប់ជាមួយកម្មវិធី Software ឡើយ ។ ឬ (៣) ទទួលបានសេវាកម្មថ្មីៗ ឬសេវាកម្មកែប្រែ ។

កម្មវិធីអាចនឹងមានបញ្ចូលនូវមុខងារធ្វើការត្រួតពិនិត្យស្វែងរកការធ្វើទំនើបកម្ម ឬការធ្វើបច្ចុប្បន្នភាពកម្មវិធី Software ដោយស្វ័យប្រវត្តិ ។ លើកលែងតែលោកអ្នក (ឬតតិយជនដែលលោកអ្នកយល់ព្រមឱ្យធ្វើជាអ្នកផ្តល់ BlackBerry Solution របស់លោកអ្នក ទាំងស្រុង ឬមួយផ្នែកដល់លោកអ្នក) ធ្វើការកំណត់ BlackBerry Solution របស់លោកអ្នក មិនឱ្យទទួល ឬ ប្រើប្រាស់ការធ្វើទំនើបកម្ម ឬការធ្វើបច្ចុប្បន្នភាព "កម្មវិធី Software របស់ RIM" "កម្មវិធី Software របស់តតិយជន (Third Party Software)" ឬ "សេវាកម្ម (Services)" លោកអ្នកព្រមព្រៀងឱ្យ RIM ធ្វើទំនើបកម្ម ឬបច្ចុប្បន្នភាពកម្មវិធី (ដែលអាច មានជានិច្ចកាល) ដល់លោកអ្នក ។ ប្រសិនបើ RIM ធ្វើទំនើបកម្ម ឬបច្ចុប្បន្នភាពណាមួយដល់កម្មវិធី ឬសេវាកម្ម បើទោះជាធ្វើ ឡើងដោយផ្ទាល់ក្តី ឬដោយប្រយោលតាមរយៈអ្នកចែកចាយក្តី (រាប់បញ្ចូលទាំងអ្នកផ្តល់សេវាបណ្តាញឥតខ្សែរបស់លោកអ្នក ផងដែរ) ការធ្វើទំនើបកម្ម ឬបច្ចុប្បន្នភាពនោះនឹងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ លើកលែងមានការបញ្ជាក់ យ៉ាងច្បាស់ថាកម្មវិធី Software ឬសេវាកម្មនោះនឹងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌដាច់ដោយឡែក ឬលក្ខខណ្ឌបន្ថែម ដែលលក្ខខណ្ឌ ដាច់ដោយឡែក ឬលក្ខខណ្ឌបន្ថែមនោះ អាចនឹងតម្រូវឱ្យមានការបង់កម្រៃបន្ថែម ។

លោកអ្នកមិនអាចថតចម្លង ចែកចាយ ឬកែប្រែកម្មវិធី Software មួយផ្នែកក្តី ឬទាំងស្រុងក្តី ។ លោកអ្នកមិនអាចយកកម្មវិធី Software ទៅថតចម្លង ផលិតឡើងវិញ ឬចម្លងឱ្យដូចដើមដោយប្រើមធ្យោបាយណាក៏ដោយ លើកលែងតែមានការអនុញ្ញាតដោយកិច្ចព្រមព្រៀងនេះ ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដាច់ដោយឡែករវាងលោកអ្នក និង RIM ។ នៅក្នុងបទបញ្ញត្តិនេះ ពាក្យថា "ថតចម្លង" ឬ "ផលិតឡើងវិញ" មិនសំដៅទៅលើការថតចម្លងឃ្លា ឬការណែនាំពីកម្មវិធី Software ដែលលេចចេញឡើងជាធម្មតានៅពេលដំណើរការកម្មវិធី នៅពេលប្រើស្របទៅតាមគោលបំណងដែលមានកំណត់នៅក្នុងឯកសារសម្រេច (Documentation) ឬនៅអំឡុងពេលធ្វើការថតចម្លងបម្រុងទុក (Backup) ជាធម្មតាដោយគ្មានការកែប្រែកម្មវិធី Software ឬម៉ាស៊ីន ឬប្រព័ន្ធកុំព្យូទ័រដែលបានតំឡើងកម្មវិធី Software នោះ ស្របទៅតាមការអនុវត្តអាជីវកម្មស្តង់ដារស្របកម្មឡើយ ។ លោកអ្នកមិនអាចធ្វើការថតចម្លងឯកសារសម្រេច (Documentation) ទោះបីមួយផ្នែកក្តី ឬទាំងស្រុងក្តី លើកលែងតែលោកអ្នកទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាក់លាក់ពី RIM ។ លោកអ្នកអាចទាញយក (download) ឯកសារសម្រេច (Documentation) មួយច្បាប់ពីគេហទំព័រ <http://www.blackberry.com/knowledgecenterpublic/livelink.exe?func=ll&objId=8067> សម្រាប់តែការប្រើប្រាស់របស់លោកអ្នកស្របតាមលក្ខខណ្ឌទាំងនេះ ។

ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក : លោកអ្នកត្រូវទទួលខុសត្រូវគ្រប់សកម្មភាពទាំងអស់ដែលទាក់ទងទៅនឹងការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក ដោយលោកអ្នកផ្ទាល់ ឬដោយអ្នកប្រើប្រាស់ប្រតិប្រតិបត្តិ ហើយលោកអ្នកនឹងធានាថា :

- (ក) លោកអ្នក និងអ្នកប្រើប្រាស់ប្រតិប្រតិបត្តិ នឹងប្រើប្រាស់ BlackBerry Solution របស់លោកអ្នក និងសមាសភាគផ្សេងៗរបស់វា ស្របទៅតាមកិច្ចព្រមព្រៀងនេះ ច្បាប់ និងបទបញ្ជាដែលនៅជាធរមាន និងឯកសារសមោធានសម្រាប់ BlackBerry Solution របស់លោកអ្នក មួយផ្នែក ឬទាំងស្រុង ។
- (ខ) លោកអ្នកមានសិទ្ធិ និងអំណាចចុះកិច្ចព្រមព្រៀងនេះក្នុងនាមខ្លួនលោកអ្នកផ្ទាល់ ឬក្នុងនាមក្រុមហ៊ុន ឬនីតិបុគ្គលផ្សេងទៀត ឬក្នុងនាមអនីតិជន ហើយលោកអ្នកសូមធានាអះអាងថាលោកអ្នកគឺជានីតិជន ។
- (គ) ព័ត៌មានដែលលោកអ្នកផ្តល់ឱ្យ RIM យោងតាមកិច្ចព្រមព្រៀងនេះ ជាព័ត៌មានត្រឹមត្រូវ ឥតលំអៀង ថ្មីបំផុត និងពេញលេញ ។
- (ឃ) បន្ទាប់ពីធ្វើការអង្កេតឃើញថាជាបុគ្គលប្រកបដោយវិចារណញ្ញាណម្នាក់មុខតំណែងរបស់លោកអ្នក ឬរបស់អ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក មិនត្រូវប្រើប្រាស់ ឬអនុញ្ញាតឱ្យប្រើប្រាស់នូវផ្នែកណាមួយ ឬទាំងស្រុងនៃ BlackBerry Solution របស់លោកអ្នក ដាច់ដោយឡែក ឬប្រើជាមួយកម្មវិធី ឬទិន្នន័យផ្សេងទៀត ដែលតាមការវិនិច្ឆ័យរបស់ RIM យល់ឃើញថា ទង្វើទាំងអស់នេះអាចបណ្តាលឱ្យបង្កាក់ បន្ថយឥទ្ធិពល ឬបង្កឱ្យមាននូវផលប៉ះពាល់ អវិជ្ជមានដល់កម្មវិធីប្រព័ន្ធ បណ្តាញ ឬទិន្នន័យ ដែលប្រើដោយបុគ្គលណាម្នាក់ ដោយរាប់បញ្ចូលទាំង RIM ឬអ្នកផ្តល់សេវាបណ្តាញឥតខ្សែផងដែរ ឬអាចនឹងបង្កឱ្យមានការខូចខាតដល់ RIM ឬអ្នកផ្តល់សេវាបណ្តាញឥតខ្សែ ឬអតិថិជនផ្សេងទៀត ឬផលិតផល ឬសេវាកម្មណាមួយ ។ លោកអ្នកត្រូវបញ្ឈប់ទង្វើទាំងនោះជាបន្ទាន់ បន្ទាប់ពីទទួលបានលិខិតជូនដំណឹងពី RIM ។
- (ង) លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក នឹងមិនបញ្ជូន នូវសារ មាតិកាព័ត៌មាន ឬព័ត៌មានដែលមានលក្ខណៈ រំខាន ប្រមាថ បង្កូចកេរ្តិ៍ឈ្មោះ ល្មើសច្បាប់ ឬឆោឆោឡើយ ។
- (ច) លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក នឹងមិនប្រើប្រាស់ BlackBerry Solution របស់លោកអ្នក ឬផ្នែក ណាមួយ ដើម្បីប្រព្រឹត្ត ឬប៉ុនប៉ងនឹងប្រព្រឹត្តបទល្មើស ឬដើម្បីសម្រួលដល់ការប្រព្រឹត្តបទល្មើស ឬសកម្មភាព ល្មើសច្បាប់ ឬការបង្កកំហុសនានា ដែលរាប់បញ្ចូលទាំងការរំលោភសិទ្ធិឯកជន ឬការបំពាន ឬការរំលោភ ឬ ការបន្ថយកម្មសិទ្ធិបញ្ញា និង/ឬ សិទ្ធិកម្មសិទ្ធិផ្សេងទៀតរបស់តតិយជន ដែលមានយ៉ាងហោចណាស់ដូចជា ការចម្លង ឬចែកចាយមាតិកាព័ត៌មានរបស់តតិយជន ដែលលោកអ្នក

ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក គ្មានសិទ្ធិនឹង ចម្លង ឬចែកចាយ ឬបំពានលើច្បាប់លើការការពារតាមបែបការគ្រប់គ្រងសិទ្ធិវិជ្ជមាន (Digital Rights Management/DRM) ឡើយ ។

(ឆ) លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក នឹងមិនលក់ ជួល ធ្វើភតិសន្យា ឬផ្ទេរ ឬប៉ុនប៉ងនឹងលក់ ជួល ធ្វើភតិ- សន្យា ឬផ្ទេរកម្មវិធី Software មួយផ្នែក ឬទាំងស្រុង ឬសិទ្ធិប្រើប្រាស់សេវាកម្ម (Service) មួយផ្នែក ឬទាំងស្រុង (រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនផ្តល់សេវាកម្មវិធីកុំព្យូទ័រ [service bureau] និងសេវាកម្មដែលប្រហាក់ប្រហែលគ្នា ដោយប្រើប្រាស់នូវកម្មវិធី Software ដើម្បីផ្តល់សេវាដល់តតិយជន ដោយគ្មានការអនុញ្ញាតិ ជាលាយលក្ខណ៍អក្សរជាក់លាក់ជាមុនពី RIM) ឡើយ ។

(ជ) លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក នឹងមិនផ្ទេរ ឬប៉ុនប៉ងនឹងផ្ទេរកម្មវិធី Software ឬផ្នែកណាមួយនៃ កម្មវិធី Software ដែលត្រូវបានឡើងរួចជាស្រេចទៅក្នុងផលិតផលកាន់ដៃរបស់ BlackBerry (BlackBerry Handheld Product) ដោយ ឬក្នុងនាម RIM ដើម្បីយកទៅប្រើជាមួយនឹងឧបករណ៍កាន់ ដៃផ្សេង ទៀត ដោយគ្មានការអនុញ្ញាតិជាលាយលក្ខណ៍អក្សរជាមុនពី RIM ឡើយ ។ និង

(ឈ) លោកអ្នក និងអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក នឹងសហការជាមួយ RIM និងផ្តល់នូវព័ត៌មានដែល RIM បានស្នើសុំ ដើម្បីជួយដល់ដំណើរការស៊ើបអង្កេត ឬកំណត់ថាតើមាន ឬមិនមានការរំលោភកិច្ចព្រមព្រៀងនេះ និងអនុញ្ញាត ឱ្យ RIM ចូលទៅត្រួតពិនិត្យបរិវេណ និងម៉ាស៊ីនកុំព្យូទ័រដែលប្រើ ឬបាននឹងកំពុងប្រើផលិតផល សេវាកម្ម និងកម្មវិធីរបស់ RIM ។ លោកអ្នកអនុញ្ញាតឱ្យ RIM សហការជាមួយ (១) អាជ្ញាធរមានសមត្ថកិច្ចក្នុងការ ស៊ើបអង្កេតពីការសង្ស័យលើការរំលោភបំពានព្រហ្មទណ្ឌ (២) តតិយជនក្នុងការស៊ើបអង្កេតពីទង្វើរំលោភ បំពានកិច្ចព្រមព្រៀងនេះ និង (៣) អ្នកគ្រប់គ្រងបណ្តាញផ្តល់សេវាអន្តរបណ្តាញ (ISP) បណ្តាញកុំព្យូទ័រ (network) និងគ្រឿងឧបករណ៍កុំព្យូទ័រ ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងនេះ ។ ការសហការទាំងនេះ អាចនឹងរាប់បញ្ចូលទាំងការអនុញ្ញាតឱ្យ RIM បញ្ចេញព័ត៌មានដែលទាក់ទងទៅនឹងឈ្មោះអ្នកប្រើប្រាស់ (username) អាសយដ្ឋាន IP (IP address) និងព័ត៌មានឯកជនផ្សេងទៀតរបស់លោកអ្នក និងអ្នកប្រើប្រាស់ប្រតិប្រតិបត្តិផងដែរ ។

មាតិកាព័ត៌មានរបស់តតិយជន (Third Party Content) និងសេវាកម្មរបស់តតិយជន (Third Party Service) :

សមត្ថភាពមួយរបស់ BlackBerry Solution របស់លោកអ្នក អាចនឹងផ្តល់ ផ្ទេរ ឬជួយឱ្យលោកអ្នកទទួលបាន មាតិកាព័ត៌មានរបស់តតិយជន (Third Party Content) និងសេវាកម្មរបស់តតិយជន (Third Party Service) ។ លោកអ្នក

ក៏អាចនឹងមានលទ្ធភាពតភ្ជាប់ (link) (តាមរយៈការចុចលើរូបតំណាង [icons] ឬសៀវភៅកំត្រាអាសយដ្ឋាន [bookmark]) ទៅកាន់គេហទំព័ររបស់តតិយជនជាក់លាក់ណាមួយ ("Linked Site") ឬគេហទំព័រផ្សេងទៀត ("Other Site") ឬចូលទៅមើល ព័ត៌មានដែលអនុញ្ញាតឱ្យលោកអ្នក : (ក) មានលទ្ធភាពចូលទៅប្រើប្រាស់មាតិកាព័ត៌មានរបស់តតិយជន (Third Party Content) ឬ (ខ) ទទួលបានសេវាកម្មរបស់តតិយជន (Third Party Service) ។ RIM មានសេចក្តីសោមនស្សរីករាយនឹង ផ្តល់ជូនលោកអ្នកនូវលក្ខណៈពិសេស (features) ទាំងអស់នេះ ប៉ុន្តែបើទោះជា RIM អាចនឹងផ្តល់ឱ្យលោកអ្នកនូវការតភ្ជាប់ទៅ កាន់គេហទំព័រទាំងនេះ និងអាចផ្តល់ឱ្យលោកអ្នកចូលទៅប្រើប្រាស់មាតិកាព័ត៌មានរបស់តតិយជន (Third Party Content) ឬសេវាកម្មរបស់តតិយជន (Third Party Service) ក៏ដោយ ក៏លោកអ្នកត្រូវយល់ ទទួលស្គាល់ និងព្រមព្រៀងថា សេវាកម្ម របស់តតិយជន (Third Party Service) គេហទំព័ររបស់តតិយជន (Linked Site) គេហទំព័រផ្សេងទៀត (Other Site) និងមាតិកាព័ត៌មានរបស់តតិយជន (Third Party Content) មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ RIM ឡើយ ហើយក៏មិនមានការផ្តល់ការគាំទ្រពី RIM ឡើយ ។ RIM មិនធានាខុសត្រូវឡើយចំពោះការ ចូលទៅកាន់គេហទំព័រជាក់លាក់ណាមួយ ដោយប្រើ BlackBerry Solution របស់លោកអ្នកឡើយ ។ ប្រសិនបើលោកអ្នកមិន ច្បាស់ថាគេហទំព័រ មាតិកាព័ត៌មាន ឬសេវាកម្មណាមួយជារបស់ RIM សូមលោកអ្នកទំនាក់ទំនង RIM តាមរយៈ legalinfo@ rim.com ។ ប្រសិនបើលោកអ្នកធ្វើការរកស៊ីជាមួយតតិយជនតាមរយៈអន្តរណ្តាញ (internet) លោកអ្នកត្រូវប្រាកដថា លោក អ្នកស្គាល់បុគ្គលដែលលោកអ្នករកស៊ីជាមួយនោះ ហើយបានដឹងច្បាស់ពីលក្ខខណ្ឌនានារបស់គេហទំព័រ និងសេវាកម្មដែលលោកអ្នក នឹងទទួលបាន ដែលយ៉ាងហោចណាស់លោកអ្នកគួរបានដឹងពី : លក្ខខណ្ឌដឹកជញ្ជូននិងបង់ប្រាក់ លទ្ធភាពក្នុងការប្រគល់ទំនិញ ត្រឡប់ទៅវិញ លក្ខខណ្ឌឯកជនភាព និងលក្ខណៈសុវត្ថិភាពពិសេសនានា (Security Features) ដើម្បីការពារព័ត៌មានឯកជន របស់លោកអ្នក និងធានានូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នក ។ ប្រសិនបើលោកអ្នកចុះកិច្ចព្រមព្រៀងជាមួយតតិយជននៅលើ អន្តរណ្តាញ (internet) លោកអ្នកត្រូវទទួលខុសត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទាំងនោះ ។

កម្មវិធី Software របស់តតិយជន (Third Party Software) និងសមាសភាគរបស់តតិយជន (Third Party Components) : ដើម្បីបង្កើនបទពិសោធន៍នៃការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក នៅក្នុងកម្មវិធី Software អាចនឹងមានដាក់បញ្ចូលនូវសមាសភាគរបស់តតិយជន (Third Party Components) និងកម្មវិធី Software របស់តតិយជន (Third Party Software) ដើម្បីប្រើជាមួយកម្មវិធី Software ដែលលោកអ្នកបានទទួលពី RIM ពីដំបូង ឬបន្ទាប់ក្រោយមក ត្រូវបានផ្ទេរ ចែកចាយ ឬ ផ្តល់ឱ្យលោកអ្នកជានិច្ចកាល ។ ការប្រើប្រាស់កម្មវិធី Software របស់តតិយជន (Third Party Software) និងសមាសភាគរបស់តតិយជន (Third Party Components) (រួមទាំងការធ្វើទំនើបកម្ម និងបច្ចុប្បន្ន ភាព) អាចនឹងស្ថិតនៅក្រោមលក្ខខណ្ឌដាច់ដោយឡែក ឬលក្ខខណ្ឌបន្ថែម ។ លក្ខខណ្ឌដាច់ដោយឡែក និងលក្ខខណ្ឌបន្ថែមនេះ (ប្រសិនបើមាន) នឹងត្រូវផ្តល់ឱ្យលោកអ្នកក្នុងទម្រង់ជា អត្ថបទ (text file) ភ្ជាប់ជាមួយនឹងកម្មវិធី Software ឬប្រសិនបើ នៅក្នុងករណីកម្មវិធី Software របស់តតិយជន (Third Party Software)

លោកអ្នកអាចនឹងទទួលបានលក្ខខណ្ឌដាច់ដោយ ឡែក និងលក្ខខណ្ឌបន្ថែមនេះ នៅពេលដែលលោកអ្នកប្រើ ឬតម្កើងកម្មវិធី Software របស់តតិយជន (Third Party Software) ជាលើកដំបូង។ ទាក់ទងនឹងការផ្តល់កម្មវិធី Software របស់តតិយជន (Third Party Software) ដល់លោកអ្នក នេះ RIM អាចផ្តល់ជូនដល់លោកអ្នកនូវកម្មវិធីទាំងនេះតែក្នុងលក្ខខណ្ឌដែលលោកអ្នកត្រូវយល់ ទទួលស្គាល់ និងព្រមព្រៀងថា កម្មវិធី Software ទាំងនេះ (ក) ត្រូវបានផ្តល់ជូនដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកតែប៉ុណ្ណោះ និង (ខ) លើកលែងតែ កម្មវិធី Software ទាំងនោះមានភ្ជាប់មកជាមួយនូវអាជ្ញាប័ណ្ណដាច់ដោយឡែក កម្មវិធី Software របស់តតិយជន (Third Party Software) នោះ ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថាកម្មវិធី Software នោះជាកម្មវិធី Software របស់ RIM លើកលែងតែ RIM បញ្ជាក់ថា គ្មានការផ្តល់លក្ខខណ្ឌ ការគាំទ្រ ការធានា ការអះអាង ឬការរ៉ាប់រង ដោយជាក់លាក់ ឬដោយប្រយោលណាមួយឡើយ។ ប្រសិនបើលោកអ្នកចង់ទទួលបានកម្មវិធី Software របស់តតិយជន (Third Party Software) ដែលស្ថិតនៅក្រោមលក្ខខណ្ឌផ្សេង លោកអ្នកគួរតែជាវកម្មវិធី Software របស់តតិយជន (Third Party Software) នោះដោយផ្ទាល់ពីអ្នកចែកចាយរបស់តតិយជន។ បើទោះជាលក្ខខណ្ឌដាច់ដោយឡែក ឬលក្ខខណ្ឌបន្ថែមអនុវត្តចំពោះ គ្រប់កម្មវិធី Software របស់តតិយជន (Third Party Software) ឬសមាសភាគរបស់តតិយជន (Third Party Components) ទាំងអស់ដែលផ្តល់ឱ្យដោយ RIM ក៏ដោយ ក៏បទបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះដែលបានចែងទាក់ទងទៅនឹងកម្មវិធី Software របស់តតិយជន (Third Party Software) ឬសមាសភាគរបស់តតិយជន (Third Party Components) នឹងនៅតែយក មកអនុវត្តដដែល ហើយបើទោះជានៅក្នុងករណីណាក៏ដោយ ក៏កិច្ចព្រមព្រៀងដែលលោកអ្នកបានចុះជាមួយអ្នកចែកចាយរបស់ តតិយជនមិនអាចចាប់បង្ខំឱ្យ RIM គោរពតាម ឬដាក់កាតព្វកិច្ចបន្ថែម ឬកាតព្វកិច្ចទាំងឡាយណាដែលមិនស្របទៅតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះមកលើ RIM បានឡើយ។ ប្រសិនបើលក្ខខណ្ឌបន្ថែមសម្រាប់គ្រប់គ្រងសមាសភាគរបស់តតិយជន (Third Party Components) ជាក់លាក់ណាមួយ ផ្តល់ឱ្យលោកអ្នកនូវសិទ្ធិប្រើប្រាស់ ថតចម្លង ចែកចាយ ឬកែប្រែសមាសភាគរបស់ តតិយជន (Third Party Components) ដែលមានលក្ខណៈទូលំទូលាយជាងសិទ្ធិដែលលោកអ្នកទទួលបានតាមរយៈកិច្ចព្រម ព្រៀងនេះ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីសិទ្ធិទូលំទូលាយទាំងនោះ ប្រសិនបើការប្រើប្រាស់សិទ្ធិទូលំទូលាយទាំងនោះ មិនរំលោភបំពានដល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដែលត្រូវអនុវត្តចំពោះផ្នែកផ្សេងទៀតនៃកម្មវិធី Software ។ ដើម្បីឱ្យកាន់ តែច្បាស់ សូមលោកអ្នកមេត្តាកត់សម្គាល់ថា បទបញ្ញត្តិនេះមិនអនុវត្តចំពោះករណីកូដ Java របស់ Sun Microsystems Inc. ដែលអាចប្រើជាមួយផលិតផលកាន់ដៃរបស់តតិយជន (Third Party Handheld Product) ដែលលោកអ្នកនឹងត្រូវទទួល អាជ្ញាប័ណ្ណពីអ្នកចែកចាយ ឬអ្នកផលិតផលិតផលកាន់ដៃរបស់តតិយជន (Third Party Handheld Product) នោះឡើយ។

ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក (Your Computer Systems) និងសេវាបណ្តាញឥតខ្សែ (Airtime Services) :
លើកលែងតែភាគីធ្វើការព្រមព្រៀងយ៉ាងច្បាស់ជាលាយលក្ខណ៍អក្សរ RIM មិនទទួលខុសត្រូវចំពោះការជ្រើស រើស ការដាក់ឱ្យដំណើរការ អន្តរប្រតិបត្តិការ និងលទ្ធផលនៃដំណើរការឧបករណ៍ Hardware របស់តតិយជន (Third Party Hardware) (ដូចជាផលិតផលកាន់ដៃរបស់តតិយជន [Third Party Handheld Product] ។ល។) ព្រមទាំងកម្មវិធី Software

និងសេវាកម្មនានារបស់តតិយជន (ដូចជាសេវាអន្តរណៈ [internet] និងសេវាបណ្តាញឥតខ្ចី [Airtime Service] ។ល។) ដែលប្រើជាមួយ BlackBerry Solution របស់លោកអ្នកឡើយ ។ នៅក្នុងករណីភាគច្រើន BlackBerry Solution របស់លោកអ្នក ទាមទារឱ្យលោកអ្នកជំរុំសេវាបណ្តាញឥតខ្ចី (Airtime Service) ដើម្បីឱ្យលោកអ្នកអាចប្រើ BlackBerry Solution របស់លោកអ្នកបាន ហើយលោកអ្នកត្រូវតែជំរុំសេវានេះពីអ្នកផ្តល់សេវាបណ្តាញឥតខ្ចី (Airtime Service Provider) ដោយផ្ទាល់ពី ឬតាមរយៈ RIM ។ សេវា បណ្តាញឥតខ្ចី (Airtime Service) ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌដែលកំណត់ដោយអ្នកផ្តល់សេវាបណ្តាញឥតខ្ចី (Airtime Service Provider) ។ ប្រសិនបើលោកអ្នកចង់បានព័ត៌មានពីអ្នកផ្តល់សេវាបណ្តាញឥតខ្ចី (Airtime Service Provider) ដែលអាចប្រើជាមួយ BlackBerry Solution របស់លោកអ្នក នៅក្នុងតំបន់ដែលលោកអ្នករស់នៅ សូមទំនាក់ទំនង RIM តាមរយៈ legalinfo@rim.com ។ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាឧបករណ៍ Hardware កម្មវិធី Software និងសេវាកម្មរបស់តតិយជន (ដែលមានយ៉ាងហោចណាស់ដូចជា សេវាអន្តរណៈ [internet] និងសេវាបណ្តាញឥតខ្ចី [Airtime Service] ។ល។) ដែលលោកអ្នកបានជ្រើសរើសសម្រាប់ប្រើជាមួយ BlackBerry Solution របស់លោកអ្នក អាចបំពេញតាមលក្ខខណ្ឌអប្បបរមារបស់ RIM ដែលមានយ៉ាងហោចណាស់ដូចជា : ល្បឿនគណនា (Processing Speed) អង្គចងចាំ (Memory) កម្មវិធី Software សម្រាប់ម៉ាស៊ីនកូន (Client Software) និងសេវាអន្តរណៈដែលចាំបាច់សម្រាប់ BlackBerry Solution របស់លោកអ្នក ដូចមានចែងនៅក្នុងឯកសារសម្រេច (Documentation) ហើយលោកអ្នកត្រូវទទួលខុសត្រូវផងដែរថា ការប្រើប្រាស់ឧបករណ៍ Hardware កម្មវិធី Software និង/ឬ សេវាកម្មទាំងនោះដោយលោកអ្នក និងអ្នកប្រើប្រាស់ប្រតិប្រតិ ជាមួយ BlackBerry Solution របស់លោកអ្នក នឹងមិនរំលោភបំពានលើអាជ្ញាប័ណ្ណលក្ខខណ្ឌ ច្បាប់ វិធាន និង/ឬ បទបញ្ជានានាដែលពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ Hardware កម្មវិធី Software ឬសេវាកម្មទាំងនោះឡើយ ។

ការទ្រទ្រង់រហស្សលិខិតសាស្ត្រនៅលើមុខម៉ាស៊ីនកុំព្យូទ័រ (Desktop Cryptography Support) : កម្មវិធី Software អាចនឹងមានដាក់បញ្ចូលនូវម៉ូឌុល (module) នានាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លាតសន្ធឹងនូវការដាក់ឱ្យអនុវត្តរហស្សលិខិតសាស្ត្រ (cryptography implementations) ជាក់លាក់ណាមួយដែលមានស្រាប់ (ដូចជា S/MIME V.3 ឬកំណែ [version] ខ្ពស់ជាងនេះ ឬការដាក់ឱ្យអនុវត្តដោយពឹងផ្អែកទៅលើស្តង់ដារ RFC 2440) (ហៅថា "ការដាក់ឱ្យអនុវត្តរហស្សលិខិតសាស្ត្រដោយម៉ាស៊ីនកុំព្យូទ័រ") ដោយពឹងផ្អែកទៅលើម៉ាស៊ីនកុំព្យូទ័រ និងដោយឥតមានប្រើខ្សែទៅលើផលិតផលកាន់ដៃ (Handheld Products) ជាក់លាក់មួយចំនួន ។ លោកអ្នកមិនអាចប្រើម៉ូឌុលកម្មវិធី Software នីមួយៗបានឡើយ ប្រសិនបើលោកអ្នកមិនទាន់ទទួលបាន ឬប្រើប្រាស់កម្មវិធីតំឡើង (installer) ដាច់ដោយឡែកនោះទេ ។ បញ្ជីរាយនាមអ្នកចែកចាយកម្មវិធីតំឡើង អាចរកបាននៅលើគេហទំព័រ : http://www.blackberry.com/select/legal/smime_pgp.shtml ។

RIM មិនបានផ្តល់រចនាសម្ព័ន្ធរហស្សលិខិតសាស្ត្រណាមួយដែលចាំបាច់សម្រាប់ការដាក់ឱ្យអនុវត្តរហស្សលិខិតសាស្ត្រនៅលើមុខម៉ាស៊ីនកុំព្យូទ័រ (Desktop Cryptography) ឡើយ ហើយ RIM ក៏មិនទទួលខុសត្រូវជាដាច់ខាតនូវការជ្រើសរើស ការទទួលយក

ការដាក់ឱ្យអនុវត្ត ការដំណើរការ ឬការមិនដំណើរការ ការគាំទ្រ ភាពត្រឹមត្រូវ ឬភាពអាចទុកចិត្តបាននៃរចនាសម្ព័ន្ធរហស្សលិខិតសាស្ត្រណាមួយ របស់លោកអ្នកឡើយ ដែលយ៉ាងហោចណាស់មានដូចជា ហត្ថលេខាទំនុកចិត្ត (trust signature) កូនសោរសាធារណៈ (public keys) វិញ្ញាបនប័ត្រតតិយជន (Third Party Certificate) និងសេវាប្រហាក់ប្រហែល ឬការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authentication) ឬមធ្យោបាយផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authentication method) ដែលត្រូវបានប្រើជាមួយ រចនាសម្ព័ន្ធរហស្សលិខិតសាស្ត្រ ។ល ។ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថា លោកអ្នកបានគោរពទៅតាមលក្ខខណ្ឌ វិធាន និងបទបញ្ជាដែលពាក់ព័ន្ធនឹងការប្រើប្រាស់រចនាសម្ព័ន្ធរហស្សលិខិតសាស្ត្រ វិញ្ញាបនប័ត្រ កូនសោរសាធារណៈ និងសេវាកម្ម ឬកម្មវិធី Software នានាដែលលោកអ្នកអាចនឹងប្រើជាមួយនឹងការដាក់ឱ្យអនុវត្តរហស្សលិខិតសាស្ត្រនៅលើមុខម៉ាស៊ីនកុំព្យូទ័រ (Desktop Cryptography Implementation) ជាក់លាក់ណាមួយរបស់លោកអ្នក ។ **RIM** មិនទទួលខុសត្រូវចំពោះបញ្ហានានា ដែលកើតចេញមកពី ឬពាក់ព័ន្ធនឹងការអនុវត្តរហស្សលិខិតសាស្ត្រនៅលើមុខម៉ាស៊ីនកុំព្យូទ័រ (**Desktop Cryptography Implementation**) របស់លោកអ្នកឡើយ ។

កម្មសិទ្ធិបញ្ញា (Intellectual Property) : លោកអ្នកមិនទទួលបាននូវសិទ្ធិកម្មសិទ្ធិបញ្ញា ឬសិទ្ធិកម្មសិទ្ធិផ្សេងទៀត ដូចជាប្រកាសនីយបត្រតក្កកម្ម គំរូប្លង់ ម៉ាក សិទ្ធិអ្នកនិពន្ធ និងសិទ្ធិដែលមានចំពោះព័ត៌មានសំងាត់ និងការសំងាត់ ពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹង BlackBerry Solution របស់លោកអ្នកមួយផ្នែក ឬទាំងស្រុង ។ លោកអ្នកមិនទទួលបានសិទ្ធិណាមួយទាក់ទង ទៅនឹង BlackBerry Solution របស់លោកអ្នក ឬសមាសភាគណាមួយនៃ BlackBerry Solution របស់លោកអ្នកក្រៅពី សិទ្ធិដែលលោកអ្នកបានទទួលតាមរយៈកិច្ចព្រមព្រៀងនេះ ឬតាមរយៈកិច្ចព្រមព្រៀងអញ្ជូមញ្ជូជាលាយលក្ខណ៍អក្សរដែលលោក អ្នកអាចនឹងចុះជាមួយ RIM ។ កិច្ចព្រមព្រៀងនេះ មិនបានផ្តល់កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ផលិតផល RIM ណាមួយ (ប្រសិនបើ មាន) ដល់លោកអ្នកឡើយ ។ សិទ្ធិទាំងឡាយណាដែលមិនត្រូវបានផ្តល់ឱ្យដោយជាក់ច្បាស់តាមរយៈកិច្ចព្រមព្រៀងនេះនឹងត្រូវ រក្សាទុក ។ កម្មវិធី Software រួមទាំងច្បាប់ចម្លងរបស់កម្មវិធី ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យលោកអ្នកតែប៉ុណ្ណោះ មិនមែនជាការលក់ កម្មវិធី Software និងច្បាប់ចម្លងទាំងនោះឱ្យលោកអ្នកឡើយ ។ កម្មវិធី Software ឯកសារសម្រេច (Documentation) និងគេហទំព័រដែលអនុញ្ញាតឱ្យលោកអ្នកចូលទៅប្រើប្រាស់សេវាកម្ម (Service) នានា ត្រូវបានការពារដោយច្បាប់ស្តីពីប្រកាស នីយបត្រតក្កកម្ម និងសិទ្ធិអ្នកនិពន្ធរបស់កាណាដា សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ព្រមទាំងបទបញ្ញត្តិនៃសន្ធិសញ្ញាអន្តរ ជាតិ ។ ការរំលោភបំពានកម្មសិទ្ធិបញ្ញា នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មរដ្ឋប្បវេណី និងព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ ។ លោកអ្នកព្រម ព្រៀងថា កិច្ចព្រមព្រៀងនេះមិនធ្វើឱ្យប៉ះពាល់អវិជ្ជមានលើសិទ្ធិ និងឧបសម្របចំពោះដំណោះស្រាយនានាដែលរួមមានយ៉ាងហោច ណាស់ដូចជា ដំណោះស្រាយអធិបញ្ជា (injunctive relief) ដែល RIM អាចនឹងទទួលបានតាមបញ្ញត្តិច្បាប់ដែលនៅជាធរមាន ពាក់ព័ន្ធនឹងការការពារកម្មសិទ្ធិបញ្ញា និងសិទ្ធិកម្មសិទ្ធិផ្សេងទៀតរបស់ RIM ឡើយ ។

ការប្រើប្រាស់បច្ចេកវិទ្យា Cisco ដោយមិនធ្វើការអះអាង (Cisco Non-Assert Pass-through) : ប្រសិន បើ BlackBerry Solution របស់លោកអ្នក មានផ្ទុកនូវបច្ចេកវិទ្យា Cisco (Cisco Technology) ដើម្បីទទួលបានសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា Cisco លោកអ្នកព្រមព្រៀងមិនធ្វើការទាមទារសិទ្ធិប្រកាសនីយបត្រតក្កកម្មទាក់ទងនឹងបច្ចេកវិទ្យា Cisco ពី Cisco អតិថិជនរបស់ Cisco អ្នកចែកចាយរបស់ Cisco ឬអ្នកទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា Cisco សម្រាប់ការធ្វើបង្កើត ប្រើប្រាស់ លក់ ដាក់សំណើលក់ ឬនាំចូលផលិតផលប្រើប្រាស់បច្ចេកវិទ្យា Cisco ឡើយ ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ពាក្យថា "បច្ចេកវិទ្យា Cisco (Cisco Technology)" សំដៅលើ "កម្មវិធី Software" "ពិធីការពង្រឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវកម្រិតស្រាល (Lightweight Enhanced Authentication Protocol "LEAP")" "យថាប្រភេទ LEAP" "បច្ចេកវិទ្យា Cisco Client Extensions" "បច្ចេកវិទ្យាព័ត៌មាន (information technology)" និង "ក្បួនដោះស្រាយ (algorithm)" ដែលជាប់ទាក់ទងតែជាមួយ LEAP និង/ឬ Cisco Client Extensions ជាក់លាក់ណាមួយ ។

ការដាក់កំហិតលើការនាំចេញ និងអាជ្ញាប័ណ្ណរដ្ឋាភិបាលសហរដ្ឋអាមេរិក : លោកអ្នកទទួលស្គាល់ថា កម្មវិធី Software មានរួមបញ្ចូលនូវកម្មវិធីកូដសំងាត់ (encryption software) ដែលអាចនឹងត្រូវនាំចេញ នាំចូល និង/ឬ គ្រប់គ្រងការប្រើប្រាស់ដោយអាជ្ញាធររដ្ឋាភិបាល (Government Authorities) (ដូចមានផ្តល់និយមន័យនៅក្នុងកិច្ចព្រមព្រៀងនេះ) ទៅតាមបទបញ្ញត្តិច្បាប់ ឬបទបញ្ជា ។ លោកអ្នកព្រមព្រៀងថាផលិតផល និងកម្មវិធីរបស់ RIM នឹងមិនត្រូវបាននាំចេញ នាំចូល ប្រើប្រាស់ ផ្ទេរ ឬនាំចេញជាថ្មី លើកលែងតែធ្វើឡើងស្របទៅតាមច្បាប់ និងបទបញ្ជារបស់អាជ្ញាធររដ្ឋាភិបាលនៅក្នុងតំបន់ ឬ អាជ្ញាធររដ្ឋាភិបាលផ្សេងទៀត (អាជ្ញាធរអនុតំបន់ ឬ/នឹង សហព័ន្ធ) (ហៅជាមួយថា "អាជ្ញាធររដ្ឋាភិបាល") ដែលមានសមត្ថកិច្ចនៅក្នុងប្រទេសដែលបាននឹងកំពុងនាំចូលផលិតផល (Products) និងកម្មវិធី Software របស់ RIM ។ ដោយគ្មានការលើកលែង ផលិតផល (Products) និងកម្មវិធី Software របស់ RIM ត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅ (១) ប្រទេសដែលមានឈ្មោះនៅក្នុងបញ្ជីហាមឃាត់ (Area Control List) របស់ប្រទេសកាណាដា (២) ប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រទេសដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងធ្វើប្រតិបត្តិការ (៣) ប្រទេសដែលត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រភេទទំនិញលេខ ៥៥៥០ នៃបញ្ជីគ្រប់គ្រងការនាំចេញ (Export Control List) របស់ប្រទេសកាណាដា (៤) ប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និង (៥) រូបវន្តបុគ្គល ឬនីតិបុគ្គលដែលត្រូវបានហាមឃាត់មិនឱ្យទទួលទំនិញនាំចេញពីសហរដ្ឋអាមេរិក ឬទំនិញដែលមានប្រភពមកពីសហរដ្ឋអាមេរិក ។ ប្រសិនបើលោកអ្នកមានសំណួរពាក់ព័ន្ធនឹងផ្នែកនេះ សូមទំនាក់ទំនង RIM តាមរយៈ: legalinfo@rim.com ។ តទៅនេះ លោកអ្នកសូមធ្វើការអះអាងថា (១) តាមការយល់ដឹងរបស់លោកអ្នកយល់ថាខ្លួនឯងមានសិទ្ធិនឹងទទួលផលិតផល (Products) និងកម្មវិធី Software របស់ RIM ក្រោមបញ្ញត្តិច្បាប់ដែលនៅជាធរមាន ។ (២) លោកអ្នកនឹងមិនប្រើប្រាស់ផលិតផល (Products) និងកម្មវិធី Software របស់ RIM ដើម្បីបង្កើត ផលិត ប្រើ រក្សា

ផ្ទុក រុករក កំណត់ ឬចែកចាយអាវុធគីមី អាវុធដីវិសាស្ត្រ ឬអាវុធនុយក្លេអ៊ែរ ឬប្រព័ន្ធកាំជ្រួច (missile) សម្រាប់បាញ់អាវុធទាំងនេះ ឬឧបករណ៍ ឬសម្ភារៈដែលអាចត្រូវបានយកទៅប្រើនៅក្នុងអាវុធទាំងនេះ ឬប្រព័ន្ធកាំជ្រួចសម្រាប់បាញ់អាវុធទាំងនេះ ឬលក់បន្ត ឬនាំចេញទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដែលចូលរួមធ្វើសកម្មភាពទាំងនេះ និង (៣) លោកអ្នកនឹងធានាថា អ្នកប្រើប្រាស់ពេញសិទ្ធិនឹងប្រើប្រាស់ផលិតផល (Products) និងកម្មវិធី Software របស់ RIM ស្របតាមការដាក់កំហិតខាងលើ ។ លោកអ្នកយល់ព្រមធ្វើការសងការខូចខាតដល់ RIM និងអ្នកផ្តល់សេវាបណ្តាញឥតខ្សែ (Airtime Service Provider) នៅពេលមានការទាមទារ បណ្តឹង ការទទួលខុសត្រូវ និងការចំណាយផ្សេងៗ (រួមទាំងកម្រៃសមរម្យសម្រាប់មេធាវី) ដែលកើតឡើងដោយសារតែកំហុសរបស់លោកអ្នកដែលកើតចេញពីការមិនគោរពតាមការទទួលស្គាល់ ការព្រមព្រៀង និងការអះអាងដែលមាននៅក្នុងផ្នែកនេះ ។ ដោយមិនគិតដល់កិច្ចព្រមព្រៀងជាមួយតតិយជន ឬបទបញ្ញត្តិច្បាប់ បទបញ្ជា គោលនយោបាយផ្សេងទៀត ប្រសិនបើលោកអ្នកបម្រើការឱ្យទីភ្នាក់ងារណាមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សិទ្ធិរបស់លោកអ្នកពាក់ព័ន្ធនឹងកម្មវិធី Software មិនត្រូវបានផ្តល់ជូនលើសពីសិទ្ធិដែលបានផ្តល់ជូនតាមរយៈកិច្ចព្រមព្រៀងនេះឡើយ លើកលែងតែ RIM បានធ្វើការព្រមព្រៀងយ៉ាងជាក់ច្បាស់ តាមរយៈកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលចុះហត្ថលេខាដោយនាយកប្រតិបត្តិ (Chief Operating Officer ឬ Chief Executive Officer) របស់ RIM ជាមួយនឹងលោកអ្នក ។

សុវត្ថិភាព : BlackBerry Solution របស់លោកអ្នក អាចនឹងផ្តល់នូវការការពារសុវត្ថិភាពដោយដាក់កូដសំងាត់ទិន្នន័យ (encryption data) ក្នុងកម្រិតមួយ សម្រាប់ការទាក់ទងគ្នារវាងផលិតផលកាន់ដៃរបស់លោកអ្នក (Your Handheld Product) និងប្រព័ន្ធកុំព្យូទ័រដែលដំណើរការជាមួយផលិតផលនោះ ។ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរៀបចំវិធានការសុវត្ថិភាពសមស្របដើម្បីគ្រប់គ្រងការទាក់ទងគ្នារវាងផលិតផលកាន់ដៃរបស់លោកអ្នក (Your Handheld Product) និងប្រព័ន្ធកុំព្យូទ័រ ។

ការសំងាត់ : លោកអ្នកទទួលស្គាល់ និងព្រមព្រៀងថា កម្មវិធី Software ត្រូវបានរៀបចំបង្កើតឡើងដោយ RIM ដោយត្រូវចំណាយពេលវេលា និងសោហ៊ុយអស់ជាច្រើន ហើយកម្មវិធី Software ទាំងនេះត្រូវរក្សាការសំងាត់ដោយ RIM និងអ្នកតំណាងចែកចាយរបស់ RIM និងមានផ្ទុកនូវការសំងាត់ពាណិជ្ជកម្មរបស់ RIM និងអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM ។ លោកអ្នកយល់ព្រមរក្សាការសំងាត់កម្មវិធី Software និងមិនលាតត្រដាង ឬផ្តល់នូវលទ្ធភាពឱ្យបុគ្គលណាម្នាក់បានដឹងពីការសំងាត់កម្មវិធី Software ទាំងនេះឡើយ លើកលែងតែអ្នកប្រើប្រាស់ប្រតិបត្តិដែលត្រូវការលទ្ធភាពនេះជាចាំបាច់ ដើម្បីប្រើប្រាស់នូវសិទ្ធិអាជ្ញាប័ណ្ណដែលទទួលបានតាមរយៈកិច្ចព្រមព្រៀងនេះ ។

គ្មានការផលិតឡើងវិញ (No Reverse Engineering) : កិច្ចព្រមព្រៀងនេះ មិនបានផ្តល់ឱ្យលោកអ្នកនូវសិទ្ធិទទួលបានកូដដើម (source code) របស់កម្មវិធី Software ពី RIM ឬអ្នកតំណាងចែកចាយរបស់ RIM ឡើយ ហើយលោកអ្នកព្រមព្រៀងថា លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិប្រតិបត្តិ និងមិនកែប្រែ ផ្លាស់ប្តូរ យកលំនាំតាម បង្កើតស្នាដៃបន្ត (derivative works) បកប្រែ ធ្វើឱ្យខូចរូបរាងដើម (deface) រុះរើ (decompile) រុះរេញពីការផ្តុំ (disassemble) ផលិតឡើងវិញ (Reverse Engineering) នូវកម្មវិធី ឬប៉ុនប៉ងនឹងធ្វើទង្វើទាំងនេះ ឬអនុញ្ញាត យល់ព្រម ឬបើកសិទ្ធិឱ្យភាគីផ្សេងទៀតធ្វើទង្វើទាំងនេះ ។ នៅក្នុងកិច្ចព្រមព្រៀងនេះឃ្លាថា "ការផលិតឡើងវិញ (Reverse Engineering)" សំដៅទៅលើសកម្មភាពផលិតឡើងវិញ ការបកប្រែ ការរុះរេញពីការផ្តុំ ការរុះរើ ការដោះកូដ (decrypting) ការរុះរេញជាផ្នែកៗ (deconstructing) (រួមទាំងទិដ្ឋភាពនៃការផលិតឡើងវិញនៃ "ការលុបចោលការរក្សាទុកនៅក្នុង RAM/ROM ឬការរក្សាទុកជាអចិន្ត្រៃយ៍ [persistent storage]" "ការសាកល្បងតភ្ជាប់មានខ្សែ ឬឥតខ្សែ [cable or wireless link sniffing]" ឬ "ប្រអប់ខ្មៅ [black box]") នូវទិន្នន័យ កម្មវិធី (រួមទាំងចំនុចប្រទាក់អ្នកប្រើ [interface] ពិធីការ [protocols] និងទិន្នន័យផ្សេងទៀតដែលបានបញ្ជូលទៅក្នុង ឬប្រើរួមជាមួយនឹងកម្មវិធី ដែលតាមលក្ខណៈបច្ចេកទេស អាច ឬមិនអាចត្រូវបានចាត់ទុកថាជាកូដកម្មវិធី) សេវាកម្ម ឬឧបករណ៍ Hardware ផ្សេងៗ ឬការប្រើមធ្យោបាយ ឬដំណើរការណាមួយដែលនឹងនាំឱ្យមានការទទួលបាន ឬបម្លែងព័ត៌មានទិន្នន័យ ឬកម្មវិធី Software ពីទម្រង់មួយទៅកាន់ទម្រង់មួយទៀតដែលមនុស្សអាចមើលយល់ ។

អាណត្តិ : កិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃដែលលោកអ្នកទទួលយកលក្ខខណ្ឌកិច្ចព្រមព្រៀងនេះ (ដូចមានចែងនៅក្នុងបុព្វកថាខាងលើ) ហើយនឹងនៅតែបន្តមានសុពលភាពរហូតទាល់តែមានការបញ្ឈប់កិច្ចព្រមព្រៀងដែលមានមាត្រាចែងប្រសាប់នៅក្នុងនេះ ។

ដំណោះស្រាយ និងការបញ្ឈប់កិច្ចព្រមព្រៀងដោយសារការមិនគោរព: ប្រសិនបើលោកអ្នក ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នកមិនគោរពតាមកិច្ចព្រមព្រៀងនេះ RIM (ក្រៅពីការប្រើប្រាស់សិទ្ធិ និងដំណោះស្រាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ) អាចនឹងបញ្ឈប់កិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណលើផ្នែកផ្សេងទៀតនៃ BlackBerry Solution របស់លោកអ្នក ដែលលោកអ្នក ឬអ្នកប្រើប្រាស់ប្រតិប្រតិបត្តិប្រើជាមួយនឹងកម្មវិធី Software ដែលលោកអ្នកបានចុះជាមួយ RIM នៅក្រោយពេលដែល RIM បានជូនដំណឹងពីការបញ្ឈប់កិច្ចព្រមព្រៀង ។ ដោយគ្មានការដាក់កម្រិតទៅលើភាពទូទៅ នៃបទបញ្ញត្តិខាងលើ លោកអ្នកត្រូវបានសន្មតថាបានរំលោភបំពានកិច្ចព្រមព្រៀង ហើយ RIM មានសិទ្ធិបញ្ឈប់កិច្ចព្រមព្រៀងនៅក្រោយពេលជូនដំណឹងពីការបញ្ឈប់ ប្រសិនបើ : (១) លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិប្រតិបត្តិខកខានមិនបានបំពេញ ឬអនុវត្តលក្ខខណ្ឌកិច្ចព្រមព្រៀង ។ (២) លោកអ្នកបានធ្វើការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ឬលក្ខខណ្ឌ

សេវាកម្មផ្សេងទៀតដែលលោកអ្នកបានចុះជាមួយ RIM សម្រាប់ផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ដែលលោកអ្នក ឬអ្នកប្រើប្រាស់ប្រតិបត្តិប្រើជាមួយនឹងកម្មវិធី Software ដែលមានយ៉ាងហោចណាស់ដូចជា លក្ខខណ្ឌនៃកិច្ចព្រមព្រៀង click-wrap និង shrink-wrap ដែលលោកអ្នកបានព្រមព្រៀងទទួលយកនៅលើគេហទំព័ររបស់ RIM ឬនៅកន្លែងផ្សេងទៀត ។ (៣) លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិបត្តិបានបង្កឱ្យមានការរាំងស្ទះដល់សេវាអតិថិជន ឬប្រតិបត្តិការអាជីវកម្មរបស់ RIM ។ ឬ (៤) ប្រាក់កម្រៃប្រចាំខែ ឬប្រាក់ឈ្នួលជាទៀងទាត់សម្រាប់ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នកមិនទាន់ត្រូវបានបង់ក្នុងរយៈពេល ៣០ ថ្ងៃ នៃថ្ងៃកំណត់ត្រូវបង់ ។ ក្រៅពីនេះ RIM អាចនឹងលុបចោលកិច្ចព្រមព្រៀងនេះ និង/ឬ បញ្ឈប់នូវការផ្តល់សេវាជាបន្ទាន់ ដោយមិនទទួលខុសត្រូវអ្វីទាំងអស់ចំពោះលោកអ្នក ឬអ្នកប្រើប្រាស់ប្រតិបត្តិ ប្រសិនបើ RIM ត្រូវបានរារាំងមិនឱ្យធ្វើការផ្តល់សេវាកម្ម (Service) មួយផ្នែក ឬទាំងស្រុង ឬមិនឱ្យធ្វើការលក់ដូរសេវាបណ្តាញឥតខ្ចែង (Airtime Service) (ប្រសិនបើមាន) ដោយ ច្បាប់ បទបញ្ជា តម្រូវការ ឬការសម្រេចដែលចេញក្នុងទម្រង់ណាក៏ដោយដោយអង្គតុលាការ ឬស្ថាប័នរបស់រដ្ឋាភិបាលផ្សេងទៀត ឬ នៅក្នុងករណីដែលលិខិតជូនដំណឹងរបស់ទីភ្នាក់ងារ ឬ ក្រសួងរបស់រដ្ឋាភិបាលចង្អុលបង្ហាញថា RIM ឬអ្នកផ្តល់សេវាបណ្តាញឥតខ្ចែង (Airtime Service Provider) ត្រូវបានហាមឃាត់មិនឱ្យផ្តល់សេវាបណ្តាញឥតខ្ចែងមួយផ្នែក ឬទាំងស្រុង (ប្រសិនបើមាន) ។ RIM មិនជាប់កាតព្វកិច្ចក្នុងការស្នើសុំឱ្យមានការលើកលែងការអនុវត្តច្បាប់ វិធាន បទបញ្ជា ឬការដាក់កំហិត ឬទាមទារឱ្យមានការត្រួត ពិនិត្យឡើយវិញដោយយុត្តាធិការ ឬធ្វើការប្តឹងជំទាស់នឹងដីកាតុលាការឡើយ ។ RIM មិនទទួលខុសត្រូវចំពោះលោកអ្នក ឬអ្នកប្រើប្រាស់ប្រតិបត្តិចំពោះការខូចខាតដែលកើតចេញមកពី ឬមានការពាក់ព័ន្ធនឹងការបញ្ឈប់កិច្ចព្រមព្រៀងដែលធ្វើឡើងស្របតាមបទបញ្ញត្តិនៃផ្នែកនេះឡើយ ។

អានភាពនៃការបញ្ឈប់កិច្ចព្រមព្រៀង: ក្រោយពេលបញ្ឈប់កិច្ចព្រមព្រៀងនេះ : (ក)

លោកអ្នកនឹងបញ្ឈប់ការប្រើប្រាស់កម្មវិធី Software ហើយនឹង (ប្រសិនបើអាច) កំទេច
 ឬលុបចោលជាអចិន្ត្រៃយ៍នូវច្បាប់ចម្លងកម្មវិធី Software ទាំងអស់ដែលស្ថិត នៅជាកម្មសិទ្ធិ
 ឬក្រោមការគ្រប់គ្រងរបស់លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិបត្តិ ។ និង (ខ) RIM មានសិទ្ធិមិនឱ្យមានការ បញ្ចូល
 និងទទួលទិន្នន័យពីកម្មវិធី Software ដោយមិនចាំបាច់ធ្វើការជូនដំណឹងដល់លោកអ្នក ។ ក្រោយពីការបិទគណនី
 ដែលលោកអ្នកអាចនឹងមានជាមួយ RIM លោកអ្នកអនុញ្ញាតឱ្យ RIM លុបឯកសារ កម្មវិធី ទិន្នន័យ និងសារអេឡិចត្រូនិច (e-mail) ដែលមាននៅក្នុងគណនីនោះ ដោយមិនចាំបាច់ធ្វើការជូនដំណឹងដល់លោកអ្នកឡើយ ។ ក្នុងករណីបញ្ឈប់កិច្ចព្រមព្រៀង
 នេះដោយ RIM យោងតាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ លោកអ្នកត្រូវបង់ឱ្យ RIM នូវសោហ៊ុយទាំងអស់ (រាប់ទាំងប្រាក់
 កម្រៃមេធាវីផង) និងការចំណាយពាក់ព័ន្ធផ្សេងទៀតដែល RIM បានចំណាយនៅក្នុងការអនុវត្តសិទ្ធិ និងអភ័យឯកសិទ្ធិដែល
 មានដូចខាងក្រោម ។

ការជួសជុលការខូចខាត/ការទទួលខុសត្រូវ : លោកអ្នកត្រូវការពារ ជួសជុលការខូចខាត និងធានាទទួលខុស ត្រូវចំពោះ RIM សាខារបស់ RIM អ្នកផ្គត់ផ្គង់ អ្នកស្នង ទីភ្នាក់ងារ អ្នកតំណាងចែកចាយស្របច្បាប់ និងអនុប្បទានិក ព្រមទាំង អភិបាល មន្ត្រីគ្រប់គ្រង និយោជិត និងអ្នកទទួលខុសត្រូវការងាររាជ្យទាំងអស់ (ភាគីនីមួយៗហៅថា "ភាគីទទួលបានការធានា ការជួសជុលការខូចខាត RIM") ចំពោះការទាមទារ ការខូចខាត ការបាត់បង់ សោហ៊ុយ និងការចំណាយនានា (ដែលរួមមាន យ៉ាងហោចណាស់ការចំណាយ និងកម្រៃសេវាច្បាប់) ដែលភាគីទទួលបានការធានាការជួសជុលការខូចខាត RIM បានចំណាយ នៅក្នុងការទាមទារ បណ្តឹង ដីកា និងសំអាង : (១) សម្រាប់ការរំលោភបំពានប្រកាសនិយម័ត្រតក្កកម្ម ឬកម្មសិទ្ធិបញ្ញា ឬសិទ្ធិ កម្មសិទ្ធិដែលកើតចេញពីការប្រើប្រាស់រួមគ្នាជាមួយនឹងឧបករណ៍ ឬការប្រើប្រាស់ឧបករណ៍ណាមួយ (ក្រៅពីផលិតផលកាន់ ដៃ [Handheld Product]) ប្រព័ន្ធ ឬសេវាដែលភ្ជាប់ជាមួយនឹង BlackBerry Solution របស់លោកអ្នក មួយផ្នែក ឬទាំង ស្រុង (២) សម្រាប់ការខូចខាតដែលកើតចេញពីការរំលោភបំពានបទបញ្ញត្តិនៃផ្នែកដូចតទៅនៃកិច្ចព្រមព្រៀងនេះ : "ការគាំទ្រ របស់លិខិតសាស្ត្រដោយម៉ាស៊ីនកុំព្យូទ័រ (Desktop Cryptography Support)" "ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក" "អាជ្ញាប័ណ្ណកម្មវិធី Software និងឯកសារសមោធាន" "ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក និងសេវាបណ្តាញឥត ខ្សែ" "កម្មសិទ្ធិបញ្ញា" "ការដាក់កំហិតលើការនាំចេញ" "ការសំងាត់" "គ្មានការផលិតឡើងវិញ" (៣) សម្រាប់ការរងរបួស ស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិដែលកើតចេញពីការធ្វេសប្រហែសរបស់លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិស្រុតិ ឬកំហុសដែលកើត ឡើងដោយសារតែលោកអ្នក ឬអ្នកប្រើប្រាស់ប្រតិស្រុតិក្នុងការប្រើប្រាស់ផ្នែកណាមួយ ឬទាំងស្រុងនៃ BlackBerry Solution របស់លោកអ្នក ឬ (៤) ការប្តឹងទាមទាររបស់តតិយជនចំពោះ RIM ដែលកើតចេញពី ឬមានការពាក់ព័ន្ធនឹងលោកអ្នក ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់ផ្នែកណាមួយ ឬទាំងស្រុងនៃកម្មវិធី Software ឬ BlackBerry Solution របស់ លោកអ្នក (ក្រៅពីបណ្តឹងទាមទារដែលកើតចេញពីការប្រើប្រាស់ផលិតផល [Product] កម្មវិធី [Software] និង/ឬ សេវាកម្ម [Service] របស់ RIM យ៉ាងត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ និងឯកសារសមោធានសម្រាប់កំណែ [version] ជាក់លាក់ណាមួយនៃកម្មវិធី Software និង/ឬ ផលិតផលរបស់ RIM ។) ដំណោះស្រាយដែលផ្តល់ឱ្យ RIM តាមរយៈផ្នែកនេះមិនមែនជា (ឬមិនត្រូវបកស្រាយថាជា) ដំណោះស្រាយតែមួយគត់ ដោយមិនគិតដល់ដំណោះស្រាយផ្សេងទៀត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឬក្នុងច្បាប់ ឬគោលការណ៍សមធម៌នោះឡើយ ប៉ុន្តែដំណោះស្រាយទាំងអស់នេះត្រូវ តែបំពេញបន្ថែមគ្នាទៅវិញទៅមក ។

កិច្ចធានាមានកម្រិត :

(ក) កម្មវិធី Software : នៅក្នុងអំឡុងពេល ៩០ ថ្ងៃបន្ទាប់លោកអ្នកទទួលបានកម្មវិធី Software ("អំឡុងពេល ធានា") ប្រសិនបើកម្មវិធី Software ដែល RIM ឬអ្នកតំណាងចែកចាយស្របច្បាប់របស់ RIM បានផ្តល់ឱ្យលោកអ្នក គ្មាន លទ្ធភាពនឹងបំពេញមុខងារដូចដែលបានរៀបរាប់នៅក្នុងឯកសារសមោធានស្តង់ដារសម្រាប់អ្នកប្រើប្រាស់ ("យថាប្រភេទ") នៅ ពេលដែលលោកអ្នកប្រើប្រាស់ជាមួយនឹងផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ដោយគ្មានកែប្រែទៅតាម

ការណែនាំរបស់ RIM នៅក្នុងឯកសារសម្រាប់ប្រភេទ និងកំណែ (version) កម្មវិធីនោះ RIM (តាមជម្រើស និង ឆន្ទានុសិទ្ធិរបស់ខ្លួន) នឹងខិតខំប្រឹងប្រែងកែតម្រូវ ឬផ្តល់ឱ្យលោកអ្នកនូវដំណោះស្រាយបណ្តោះអាសន្ន (workaround) សម្រាប់បញ្ហានោះ (ដំណោះស្រាយ ឬដំណោះស្រាយបណ្តោះអាសន្ន អាចនឹងផ្តល់ឱ្យលោកអ្នកទៅតាមឆន្ទានុសិទ្ធិរបស់ RIM ក្នុងទម្រង់ណាមួយ ដូចជា តាមរយៈទូរសព្ទ ឬតាមរយៈសារអេឡិចត្រូនិចគាំទ្រអតិថិជន ហើយនៅក្នុងករណីដែលមានការបញ្ចេញ នូវការជូសជុលកម្មវិធី Software ជាទូទៅ តាមរយៈគេហទំព័ររបស់ RIM ឬតាមរយៈទម្រង់ផ្សេងទៀតដែល RIM នឹងជម្រាប លោកអ្នក) ឬសងប្រាក់ថ្លៃទិញកម្មវិធី Software ដែលលោកអ្នកបានចំណាយជូនដល់លោកអ្នកវិញប្រសិនបើលោកអ្នកបញ្ឈប់ ការប្រើប្រាស់កម្មវិធី Software ព្រមទាំងឧបករណ៍ដែលកម្មវិធី Software ផ្តល់មកជាមួយឱ្យលោកអ្នក និងកញ្ចប់ កម្មវិធី Software ដែលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជូនត្រឡប់ឱ្យ RIM វិញស្របតាមយន្តការបញ្ជូនត្រឡប់កិច្ចធានាជាធម្មតារបស់ លោកអ្នក (ដែលអាចធ្វើឡើងតាមរយៈអ្នកផ្តល់សេវាបណ្តាញឥតខ្សែ [Airtime Service Provider] របស់លោកអ្នក ឬ (ប្រសិនបើអាច) តាមរយៈកន្លែងលក់ [point of purchase] នៅក្នុងអំឡុងពេលធានា ហើយដោយមានភ្ជាប់មកជាមួយ ភស្តុតាងបញ្ជាក់ពីការទិញ។ ដោយមិនគិតដល់បទបញ្ញត្តិផ្ទុយដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ កាតព្វកិច្ចខាងលើនេះមិន អនុវត្តចំពោះការធ្វើបច្ចុប្បន្នភាពកម្មវិធី Software ឡើយ។ ការធ្វើបច្ចុប្បន្នភាពត្រូវបានផ្តល់ជូន "ក្នុងលក្ខខណ្ឌបច្ចុប្បន្នជាក់ ស្តែង" និងគ្មានការផ្តល់កិច្ចធានាអ្វីឡើយ។ ការធ្វើទំនើបកម្ម (ដែលលោកអ្នកបានបង់កម្រៃអាជ្ញាប័ណ្ណបន្ថែម) ត្រូវបានផ្តល់ កិច្ចធានាដូចមានចែងខាងលើក្នុងរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃដែលលោកអ្នកទទួល បានទំនើបកម្មសម្រាប់កម្មវិធី Software ជាក់លាក់ណាមួយ។ កាតព្វកិច្ចដែលមានចែងខាងលើ គឺជាកាតព្វកិច្ចតែមួយគត់របស់ RIM ហើយ ក៏ជាដំណោះស្រាយផ្តាច់មុខ និងតែមួយគត់សម្រាប់លោកអ្នក ចំពោះភាពខ្វះចន្លោះ កំហុស និងបញ្ហានានាដែលលោកអ្នកជួបប្រទះនៅពេលប្រើប្រាស់កម្មវិធី Software ។ កាតព្វកិច្ចខាងលើ នឹងមិនត្រូវយកមកអនុវត្តឡើយនៅក្នុងករណីដែលកម្មវិធី Software មិនអាចបំពេញនូវមុខងារ ដែលមានរៀបរាប់នៅក្នុងយថាប្រភេទដោយមូលហេតុ៖ (១) ការប្រើកម្មវិធី Software ដោយមិនគោរពទៅតាមកាតព្វកិច្ច របស់លោកអ្នកដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ នៅតាមផ្នែកដូចតទៅ : "ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក និងសេវា បណ្តាញឥតខ្សែ" "ការគាំទ្រហស្សនិធិសាស្ត្រដោយម៉ាស៊ីនកុំព្យូទ័រ" "ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក" "អាជ្ញាប័ណ្ណកម្មវិធី Software និងឯកសារសម្រាប់ប្រភេទ" "ការដាក់កំហិតលើការនាំចេញ" "ការសំខាត់" ឬ "គ្មានការផលិតឡើងវិញ" ឬការប្រើកម្មវិធី Software ដោយមិនស្របទៅតាមការណែនាំនានា ដោយរាប់បញ្ចូលទាំងការណែនាំសុវត្ថិភាពដែល RIM បានចែងនៅក្នុងឯកសារសម្រាប់ប្រភេទ និងកំណែជាក់លាក់ណាមួយរបស់កម្មវិធី ឬ (២) ការមិនដំណើរការ ឬបញ្ហា ផ្សេងទៀតដែលកើតឡើង ដោយសារតែឧបករណ៍ Hardware (រួមទាំងបញ្ហាដែលកើតឡើងពីភាពខ្វះចន្លោះរបស់ផលិតផល កាន់ដៃរបស់តតិយជន) បណ្តាញ (network) កម្មវិធី Software និងប្រព័ន្ធនាក់ទំនងដែលមិនមែនជាផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ឬ (៣) មូលហេតុខាងក្រៅដែលធ្វើឱ្យប៉ះពាល់ដល់កម្មវិធី (រួមទាំងមូលហេតុដែល កើតចេញពីមធ្យោបាយផ្តល់កម្មវិធី Software ដូចជា ឧបទ្វីបហេតុ គ្រោះមហន្តរាយ ការឆ្លងចរន្តអគ្គិសនី អគ្គិភ័យ ទឹកជំនន់ រន្ទះបាញ់ ទឹក ឬខ្យល់ ឬការជូសជុលកំហុសសម្រាប់កម្មវិធី Software នានា ជាជាកម្មវិធី Software របស់ RIM) ។ កថាខណ្ឌ

នេះចែងពីដំណោះស្រាយតែមួយគត់សម្រាប់លោកអ្នក ទាក់ទងទៅនឹងកម្មវិធី Software និងការរំលោភបំពានកិច្ចធានាកម្មវិធី Software ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ។

(ខ) ផលិតផល : កិច្ចធានាមានកម្រិត (ប្រសិនបើមាន) សម្រាប់ផលិតផល (“កិច្ចធានាផលិតផលមានកម្រិត”) មាន មានចែងនៅក្នុងឯកសារសមោធានដែលនៅជាធរមាន ។ កិច្ចធានាផលិតផលមានកម្រិត គឺជាកិច្ចធានាផ្តាច់មុខសម្រាប់ផលិតផល ទាំងឡាយរបស់ RIM ដែលត្រូវបានលក់នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ និងមានចែងពីដំណោះស្រាយតែមួយគត់ សម្រាប់លោកអ្នក ពាក់ព័ន្ធនឹងផលិតផល RIM និងការរំលោភបំពានកិច្ចធានាផលិតផលមានកម្រិត ។ ផ្នែកដែលមានចំណង ជើងថា “ទូទៅ” នៃកិច្ចព្រមព្រៀងនេះ ត្រូវបានដាក់ភ្ជាប់មកជាមួយ ដោយយោងតាមលក្ខខណ្ឌនៃកិច្ចធានាផលិតផលមានកម្រិត ដែលត្រូវធ្វើវិសោធនកម្មចាំបាច់នានាដើម្បីអនុវត្តកិច្ចធានាផលិតផលមានកម្រិត : “ការលះបង់ដោយស្វ័យប្រវត្តិ [Waivers of Default]” “ការបន្តមានសុពលភាព [Survival]” “ស្វ័យភាពនៃបទបញ្ញត្តិ [Severability]” “ភាសា” និង “កិច្ចព្រមព្រៀង ពេញលេញ” ។ តាមរយៈការផ្តល់ស្នើការលើកិច្ចព្រមព្រៀងដូចមានចែងខាងលើ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអានកិច្ច ធានាផលិតផលមានកម្រិត និងយល់ព្រមទទួលយកលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចធានានោះ ។

សេចក្តីប្រកាសមិនទទួលខុសត្រូវ :

(ក) កិច្ចធានាទូទៅ : លើកលែងតែមានការចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងនេះ លក្ខខណ្ឌ ការយល់ព្រមទទួល ការរ៉ាប់រង តំណាង ឬកិច្ចធានាគ្រប់យ៉ាង ទោះជាធ្វើឡើងដោយប្រយោល ឬដាក់ស្តែងក្តី ដែលរួមមាន យ៉ាងហោចណាស់ដូចជា លក្ខខណ្ឌ ការយល់ព្រមទទួល ការរ៉ាប់រង តំណាង ឬកិច្ចធានាពីភាពធន់ជាប់លាប់ ភាពសក្តិសមសម្រាប់គោលបំណង ឬការប្រើប្រាស់ជាក់លាក់ណាមួយ ភាពដែលអាចជួញដូរបាន គុណភាព ដែលអាចជួញដូរបាន ការមិនប្រព្រឹត្តល្មើស គុណភាពសោមនស្ស និងកេរ្តិ៍ឈ្មោះ ដែលកើតចេញពីលក្ខន្តិកៈ ឬទម្លាប់ ឬការជួញដូរជាធម្មតា ឬទម្លាប់ប្រើពាណិជ្ជកម្ម ។ល។ ត្រូវបានបដិសេធមិនផ្តល់កិច្ចធានា ឡើយ ។ ភាគីក៏ព្រមព្រៀងផងដែរថា ច្បាប់ស្តីពីការផ្លាស់ប្តូរព័ត៌មានកុំព្យូទ័រឱ្យមានឯកភាពគ្នា (“UCITA”) ដែលត្រូវបានអនុម័តដោយរដ្ឋ នឹងមិនត្រូវបានយកមកអនុវត្តលើកិច្ចព្រមព្រៀងនេះឡើយ ហេតុនេះ ចាប់ ពីពេលនេះតទៅ បញ្ញត្តិ UCITA ទាំងស្រុង នឹងមិនត្រូវបានយកមកអនុវត្តចំពោះកិច្ចព្រមព្រៀងនេះ រហូតដល់កម្រិតអតិបរមាដែលច្បាប់អនុញ្ញាត ។ កិច្ចធានាមានកម្រិតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ផ្តល់សិទ្ធិ ជាក់លាក់មួយចំនួនដល់លោកអ្នក ។ លោកអ្នកក៏អាចនឹងទទួលបានសិទ្ធិផ្សេងទៀត ដែលអាចនឹងមានភាពខុសគ្នាពីរដ្ឋមួយទៅ រដ្ឋមួយ ឬពីខេត្ត-ក្រុងមួយ ទៅខេត្ត- ក្រុងមួយទៀត ។ ដែនយុត្តាធិការមួយចំនួនមិនអនុញ្ញាតឱ្យធ្វើការបដិសេធ ឬដាក់កម្រិតលើ លក្ខខណ្ឌ ឬកិច្ចធានាសន្មតឡើយ ។ លក្ខខណ្ឌ ឬកិច្ចធានាសន្មតដែល ពាក់ព័ន្ធនឹងកម្មវិធី Software ដែលមិនអាចធ្វើការបដិសេធ ដូចមានចែងខាងលើ

ប៉ុន្តែអាចដាក់កម្រិតបាន នឹងត្រូវកម្រិតត្រឹមរយៈពេល (៩០) ថ្ងៃ គិតពីថ្ងៃដែលលោកអ្នកតំឡើងផ្ទៃកណ្តាលមួយ នៃ BlackBerry Solution របស់លោកអ្នក ជាលើកដំបូងទៅក្នុងម៉ាស៊ីនកុំព្យូទ័រណាមួយ ។

(ខ) សេវាកម្ម : លើកលែងតែមានការហាមឃាត់ក្នុងកម្រិតជាក់លាក់ណាមួយដោយច្បាប់ដែលនៅជាធរមានក្នុងយុត្តាធិការ របស់លោកអ្នក សេវាកម្មនីមួយៗត្រូវបានផ្តល់ជូន ឬបើកលទ្ធភាពឱ្យចូលប្រើប្រាស់ "ក្នុងលក្ខខណ្ឌបច្ចុប្បន្នជាក់ស្តែងតែប៉ុណ្ណោះ" និង "នៅពេលដែលមានសេវាកម្មទាំងនោះតែប៉ុណ្ណោះ" ដោយគ្មានផ្តល់លក្ខខណ្ឌ ការយល់ព្រមទទួល ការរ៉ាប់រង តំណាង ឬកិច្ចធានាអ្វីទាំងអស់ ដោយ RIM ។ RIM មិនផ្តល់ការធានាចំពោះការអាក់ខានក្នុងការប្រើប្រាស់ ឬការដំណើរការ ឬការទទួលបានសេវាកម្មណាមួយជា រៀងរហូតឡើយ ហើយ RIM ក៏មិនធានាថា សារ មាតិកាព័ត៌មាន ឬព័ត៌មានដែលលោកអ្នកបានធ្វើ ឬនឹងទទួលបាន នឹងត្រូវបញ្ជូន ដោយគ្មានការអាក់ខាន ឬនឹងត្រូវបញ្ជូនក្នុងរយៈពេលសមស្របណាមួយឡើយ ។

(គ) "មាតិកាព័ត៌មានរបស់តតិយជន" "សេវាកម្មរបស់តតិយជន" "កម្មវិធី Software របស់តតិយជន" "គេហទំព័ររបស់តតិយជន" និង "សេវាបណ្តាញឥតខ្ចែង" : លើកលែងតែមានការហាមឃាត់ក្នុងកម្រិតជាក់លាក់ណា មួយដោយច្បាប់ដែលនៅជាធរមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នក មាតិកាព័ត៌មានរបស់តតិយជន កម្មវិធី Software របស់តតិយជន សេវាកម្មរបស់តតិយជន សេវាបណ្តាញឥតខ្ចែង និងការចូលប្រើប្រាស់គេហទំព័រតភ្ជាប់ និងគេហទំព័រផ្សេងទៀត ត្រូវបានផ្តល់ជូន ឬបើកលទ្ធភាពឱ្យចូលប្រើប្រាស់ "ក្នុងលក្ខខណ្ឌបច្ចុប្បន្នជាក់ស្តែងតែប៉ុណ្ណោះ" និង "នៅពេលដែលមានសេវាកម្ម ទាំងនេះតែប៉ុណ្ណោះ" ហើយ RIM មិនទទួលខុសត្រូវអ្វីឡើយចំពោះការប្តឹងទាមទាររបស់លោកអ្នក ឬរបស់តតិយជនដែលធ្វើ ឡើងតាមរយៈលោកអ្នក ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងគេហទំព័រតភ្ជាប់ គេហទំព័រផ្សេងទៀត មាតិកាព័ត៌មានរបស់តតិយជន សេវាកម្មរបស់តតិយជន សេវាបណ្តាញឥតខ្ចែង ឬកម្មវិធី Software របស់តតិយជន ដែលរួមមានយ៉ាងហោចណាស់ដូចជា : (ក) ភាពត្រឹមត្រូវ ការបញ្ជូន ភាពទៀតទាត់ ឬភាពមានឥតដាច់នៃសេវាកម្មរបស់តតិយជន សេវាបណ្តាញឥតខ្ចែង កម្មវិធី Software របស់តតិយជន មាតិកាព័ត៌មានរបស់តតិយជន គេហទំព័រតភ្ជាប់ ឬគេហទំព័រផ្សេងទៀត (ខ) ភាពដំណើរការ ឬមិន ដំណើរការនៃកម្មវិធី Software របស់តតិយជន សេវាកម្មរបស់តតិយជន ឬសេវាបណ្តាញឥតខ្ចែង ឬ (គ) លទ្ធភាពដែលកម្មវិធី Software របស់តតិយជន សេវាកម្មរបស់តតិយជន ឬសេវាបណ្តាញឥតខ្ចែង អាចដំណើរការជាមួយ BlackBerry Solution របស់ លោកអ្នកបានមួយផ្នែក ឬទាំងស្រុង ។ល។ លោកអ្នកព្រមព្រៀងយ៉ាងជាក់ច្បាស់ថា RIM មិនទទួលខុសត្រូវ ឬទទួលធ្វើសំណង ចំពោះបញ្ហាមេរោគ ឬការគំរាមណាមួយ ការបង្កូចកេរ្តិ៍ឈ្មោះ អាសក្រាម ការបង្កកំហុស ការប្រមាថ និងភាពស្នើសុំច្បាប់នៃមាតិកា ព័ត៌មានរបស់តតិយជន និងមាតិកាព័ត៌មានដែលរំលោភបំពានកម្មសិទ្ធិបញ្ញារបស់តតិយជន ឬការបញ្ជូនមាតិកាព័ត៌មានទាំងនេះ

ឡើយ ។ ឧបសគ្គយរបស់លោកអ្នកនៅពេលមានការប្តឹងទាមទារពាក់ព័ន្ធនឹងកម្មវិធី Software របស់តតិយជនសេវាកម្មរបស់ តតិយជន សេវាបណ្តាញតតខ្សែ ឬមតិកាត់តិមានរបស់តតិយជន ត្រូវធ្វើឡើយតែចំពោះតតិយជនពាក់ព័ន្ធប៉ុណ្ណោះ ។

(ឃ) ការប្រើប្រាស់ក្នុងបេសកកម្មសំខាន់ៗ : BlackBerry Solution របស់លោកអ្នក មួយផ្នែក ឬទាំងស្រុង មិនសមស្របសម្រាប់ការប្រើប្រាស់ក្នុងបេសកកម្មសំខាន់ៗ ឬនៅក្នុងបរិយាកាសគ្រោះថ្នាក់ដែលទាមទារឱ្យមាននូវយន្តការសុវត្ថិភាព នៅពេលមិនដំណើរការ (Fail-safe Control) ដែលរួមមានយ៉ាងហោចណាស់ដូចជា រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ ប្រព័ន្ធនាំទំនាក់ទំនងរបស់យន្តហោះ និងអាកាសចរណ៍ ការគ្រប់គ្រងអាកាសចរណ៍ ប្រព័ន្ធជំនួយដល់ការរស់រាន ឬប្រព័ន្ធសញ្ជាវ៉ុល ។ល។ លោកអ្នកអះអាង និងធានាថា លោកអ្នកនឹងរក្សាទុកឯកសារសម្រាប់សង្គ្រោះ (data recovery) និងប្រព័ន្ធបម្រុងទុក ឯកសារ (back-up system) ឱ្យបានគ្រប់គ្រាន់ ហើយនៅក្នុងករណី : (១) មានការអាក់ខានការប្រើប្រាស់ ឬសេវាកម្ម ឬ (២) មានការលំបាក ឬមិនអាចបញ្ជូនទិន្នន័យបាន លោកអ្នកព្រមព្រៀងនឹងធ្វើការរាយការណ៍ជាបន្ទាន់ពីបញ្ហាទាំងនេះដល់ RIM និងព្យាយាមកាត់បន្ថយជាបន្ទាន់នូវការខូចខាត ឬបាត់បង់មួយផ្នែក ឬទាំងស្រុង ។

ការទទួលខុសត្រូវមានកម្រិត : ដោយមិនបន្ថែមទៅលើដំណោះស្រាយជាក់លាក់ដែលមានចែងនៅក្នុងផ្នែកខាងលើដែល មានចំណងជើងថា "កិច្ចធានាមានកម្រិត" នៃកិច្ចព្រមព្រៀងនេះ (១) នៅក្នុងករណីណាក៏ដោយ ការទទួលខុសត្រូវសរុបរបស់ RIM ដែលកើតចេញមកពី ឬដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ឬ BlackBerry Solution មិនអាចលើសពីចំនួនទឹកប្រាក់ ដែលលោកអ្នកបានបង់សម្រាប់ផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ដែលបណ្តាលឱ្យមានការប្តឹងទាមទារ នោះឡើយ និង (២) ចំពោះការប្តឹងទាមទារដែលកើតចេញមកពី ឬដែលពាក់ព័ន្ធនឹង BlackBerry Solution របស់លោកអ្នក RIM នឹងធ្វើការទទួលខុសត្រូវតែក្នុងអំឡុងពេលដែល BlackBerry Solution របស់លោកអ្នក ខូច បង្ក ឬមិនដំណើរការតែ ប៉ុណ្ណោះ ។

រហូតដល់កម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់នៅជាធរមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នក និងស្ថិតនៅ ក្រោមដំណោះស្រាយជាក់លាក់ដែលមានចែងនៅក្នុងផ្នែកដែលមានចំណងជើងថា "កិច្ចធានាមានកម្រិត" នៃកិច្ចព្រមព្រៀងនេះ ក្នុងករណីណាក៏ដោយ RIM មិនទទួលខុសត្រូវក្នុងប្រភេទណាមួយនៃសំណងទូទាត់ដូចតទៅ : សំណងទូទាត់ផលវិបាក សំណងទូទាត់ ជាគំរូ (exemplary damages) សំណងជំងឺចិត្តបន្ទាប់បន្សំ (incidental damages) សំណងទូទាត់មិនផ្ទាល់ (indirect damages) សំណងជំងឺចិត្តពិសេស (special damages) សំណងទូទាត់ដាក់ទណ្ឌកម្ម (punitive damages) ឬសំណងជំងឺចិត្តធ្ងន់ធ្ងរ (aggravated damages) សំណងទូទាត់សម្រាប់ការខាតបង់ប្រាក់ចំណេញ ឬប្រាក់ចំណូលអាជីវកម្ម ការខកខានមិនបានដឹងពីប្រាក់សន្សំរំពឹងទុក ការអាក់ខានក្នុងការប្រកបអាជីវកម្ម ការបាត់បង់ព័ត៌មានអាជីវកម្ម ការបាត់បង់ ឱកាសប្រកបអាជីវកម្ម ការបាត់បង់ ឬខូចខាតទិន្នន័យ ការខកខានមិនបានបញ្ជូន ឬទទួលទិន្នន័យ បញ្ហាដែលមានការជាប់ពាក់ ព័ន្ធជាមួយកម្មវិធី Software ដែលប្រើជាមួយ BlackBerry Solution របស់លោកអ្នក ការចំណាយនៅអំឡុងពេលកម្មវិធីមិន

ដំណើរការ (downtime cost) ការបាត់បង់ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក មួយផ្នែក ឬទាំងស្រុង ឬ ការបាត់បង់ការប្រើប្រាស់សេវាបណ្តាញឥតខ្សែ (Airtime Service) កម្មវិធី Software របស់តតិយជន សេវាកម្មរបស់តតិយជន មាតិកាព័ត៌មានរបស់តតិយជន ឬផលិតផលរបស់តតិយជន ការចំណាយលើទំនិញជំនួស (cost of substitute goods) ការ ចំណាយលើការបិទបាំង ឧបករណ៍ ឬសេវាកម្ម ការចំណាយមូលធន (cost of capital) ឬការខាតបង់ប្រាក់កាសប្រហាក់ ប្រហែលដែលកើតមកពី ឬពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ឬ BlackBerry Solution របស់លោកអ្នក ដែលរួមទាំងការដែល BlackBerry Solution របស់លោកអ្នក អាច ឬមិនអាចប្រើបាន អាច ឬមិនអាចដំណើរការបាន បើទោះជាការ ខូចខាតនោះ អាច ឬមិនអាចមើលឃើញជាមុនក៏ដោយ ហើយបើទោះជា RIM បានជូនដំណឹងពីការខូចខាតដែលអាចនឹងកើតមានក្តី ។

RIM ទទួលខុសត្រូវចំពោះលោកអ្នកតែក្នុងករណីណាដែលមានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងនេះ ហើយ RIM (តាមការអនុញ្ញាតរបស់កម្រិតអតិបរមានៃច្បាប់នៅជាធរមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នក) គ្មានកាតព្វកិច្ច ករណីកិច្ច ឬការទទួលខុសត្រូវដែលកើតចេញពីកិច្ចសន្យា ការទទួលខុសត្រូវក្រៅកិច្ចសន្យា និងការទទួលខុសត្រូវផ្សេងទៀត ចំពោះលោក អ្នក ឬអ្នកប្រើប្រាស់ប្រតិប្រតិ ដែលរួមមានយ៉ាងហោចណាស់ដូចជា ការទទួលខុសត្រូវចំពោះការធ្វេសប្រហែល ឬការទទួលខុស ត្រូវដាច់ខាត (strict liability) ជាដើម ។ ការដាក់កម្រិត ការលើកលែង និងការបដិសេធមិនទទួលខុសត្រូវនៅក្នុងកិច្ចព្រម ព្រៀងនេះ នឹងត្រូវអនុវត្ត : (ក) ដោយឥតគិតពីប្រភេទនៃសំអាងហេតុ ការប្តឹងទាមទារ ឬបណ្តឹងរបស់លោកអ្នក ដែលមាន យ៉ាងហោចណាស់ដូចជា ការរំលោភបំពានកិច្ចសន្យា ការធ្វេសប្រហែល ការទទួលខុសត្រូវក្រៅកិច្ចសន្យា ការទទួលខុសត្រូវ ដាច់ខាត ឬការទទួលខុសត្រូវផ្សេងទៀតតាមទ្រឹស្តីច្បាប់ ។ល ។ និង ។ល ។ ហើយ ការដាក់កម្រិត ការលើកលែង និងការបដិសេធមិនទទួលខុសត្រូវដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ នឹងនៅតែបន្តមានសុពលភាព បើទោះជាមានការរំលោភបំពានមូលដ្ឋាន (fundamental breach) ឬការរំលោភបំពាន ឬការខកខានមិនបានបំពេញទៅតាមគោលបំណងមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ ឬដំណោះស្រាយនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ។ និង (ខ) ចំពោះ RIM និងសាខាក្រុមហ៊ុន RIM ទាំងអស់ អ្នកស្នង អនុប្បទានិក ភ្នាក់ងារ អ្នកផ្គត់ផ្គង់ (រួមទាំងអ្នកផ្តល់សេវាបណ្តាញឥតខ្សែ) អ្នកតំណាងចែកចាយស្របច្បាប់របស់ RIM (រួមទាំងអ្នកផ្តល់សេវាបណ្តាញឥតខ្សែ) ព្រមទាំង អភិបាល និយោជិត និងអ្នកម៉ៅការឯករាជ្យទាំងអស់ ។

លោកអ្នកទទួលស្គាល់ និងព្រមព្រៀងថា ការបដិសេធមិនទទួលខុសត្រូវ ការលើកលែង និងការដាក់កម្រិតការទទួល ខុសត្រូវដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ បង្កើតឱ្យមាននូវធាតុចំបងមួយនៃកិច្ចព្រមព្រៀងរវាងគូភាគី ហើយនៅក្នុង ករណីអវត្តមានបទបញ្ញត្តិនៃការបដិសេធមិនទទួលខុសត្រូវ ការលើកលែង ឬការដាក់កម្រិតការទទួលខុសត្រូវ : (ក) កម្រៃ និងលក្ខខណ្ឌផ្សេងទៀតនៃកិច្ចព្រមព្រៀង នឹងអាចមានការប្រែប្រួលគួរឱ្យកត់សម្គាល់ និង (ខ) លទ្ធភាពរបស់ RIM ក្នុងការ ផ្តល់ និងលទ្ធភាពរបស់លោកអ្នកក្នុងការជាវ BlackBerry Solution របស់លោកអ្នក មួយផ្នែក ឬទាំងស្រុង តាមកិច្ចព្រមព្រៀង នេះ អាចនឹងត្រូវរងផលប៉ះពាល់ ។

ក្រៅពីការដាក់កម្រិត និងការលើកលែងការទទួលខុសត្រូវដែលមានចែងខាងលើ នៅក្នុងករណីណាក៏ដោយ អភិបាល និយោជិត ភ្នាក់ងារ អ្នកចែកចាយ អ្នកផ្គត់ផ្គង់ អ្នកម៉ៅការឯករាជ្យ និងសាខា RIM ទាំងអស់ មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតចេញពី ឬមានការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះឡើយ ។

កិច្ចព្រមព្រៀងនេះ មិនមែនជាការដាក់ជំនួសឱ្យកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ឬអាជ្ញាប័ណ្ណផ្សេងទៀត ដែល RIM ផ្តល់ឱ្យសម្រាប់ផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក ដែលមិនមែនជាកម្មវិធី Software ឡើយ ។

ការយល់ព្រមឱ្យមានការប្រមូលព័ត៌មានផ្ទាល់ខ្លួន : តាមរយៈការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និង/ឬ អ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក (ដែលអាចមាន ឬមិនមាន អាស្រ័យទៅតាមច្បាប់នៅជាធរមាន យ៉ាងហោចណាស់នូវព័ត៌មានដូចតទៅ : ឈ្មោះ អាសយដ្ឋានសារអេឡិចត្រូនិច លេខទូរសព្ទ ព័ត៌មានពិផលិតផលកាន់ដៃ ព័ត៌មានពីអ្នកផ្តល់សេវាបណ្តាញឥតខ្ចែង និងព័ត៌មានពី ការប្រើប្រាស់មុខងាររបស់ BlackBerry Solution របស់លោកអ្នក) មកឱ្យ RIM អ្នកផ្តល់សេវាបណ្តាញឥតខ្ចែង (Airtime Service Providers/ASP) និង/ឬ សាខា ASP តាមរយៈ BlackBerry Solution របស់លោកអ្នក (ឬផ្នែកណាមួយ) និង/ឬ សេវាកម្ម ឬសេវាបណ្តាញឥតខ្ចែងពាក់ព័ន្ធ លោកអ្នកយល់ព្រមឱ្យ RIM ឬសាខា RIM ធ្វើការប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តកម្ម បញ្ជូន និង/ឬ លាតត្រដាងព័ត៌មានទាំងនោះ ហើយលោកអ្នកធានាថា លោកអ្នកបានទទួលនូវការយល់ព្រមចាំបាច់ពីអ្នកប្រើប្រាស់ ប្រតិស្រុតិ តាមការតម្រូវរបស់ច្បាប់ដែលនៅជាធរមាន ដើម្បីអនុញ្ញាតឱ្យលោកអ្នកលាតត្រដាងព័ត៌មានឯកជនរបស់ពួកគេ (អ្នក ប្រើប្រាស់) ឱ្យ RIM និង/ឬ សាខា RIM ហើយដើម្បីអនុញ្ញាតឱ្យ RIM និងសាខាក្រុមហ៊ុន RIM អាចប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តកម្ម និង/ឬ លាតត្រដាងព័ត៌មានទាំងនេះ ដែលអាចរាប់បញ្ចូលទាំងការប្រើប្រាស់ ការធ្វើប្រព្រឹត្តកម្ម ការ បញ្ជូន និង/ឬ ការលាតត្រដាងព័ត៌មានឯកជនទាំងនេះ ទៅឱ្យអ្នកផ្គត់សេវាបណ្តាញឥតខ្ចែងរបស់លោកអ្នក និង/ឬ របស់អ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក និង/ឬ RIM និងសាខា RIM សម្រាប់ : (ក) ការប្រើប្រាស់ផ្ទៃក្នុងរបស់ RIM និងសាខា RIM ដែលមានយ៉ាង ហោចណាស់ ដូចជា (១) ដើម្បីយល់ និងបំពេញតម្រូវការ និងការចង់បានរបស់លោកអ្នក (២) បង្កើតនូវសេវាកម្ម និងផលិតផល ថ្មី និងកែលម្អនូវសេវាកម្ម និងផលិតផលដែលមានស្រាប់ និង (៣) គ្រប់គ្រង និងអភិវឌ្ឍន៍ការប្រកបអាជីវកម្ម និងប្រតិបត្តិការ របស់ RIM (ខ) សម្រាប់គោលបំណងនានាដែលពាក់ព័ន្ធនឹងការធ្វើវិក្កយបត្រ ការធ្វើឱ្យសកម្ម (activation) ការផ្តល់ការថែទាំ ការធ្វើឱ្យអសកម្ម (deactivation) និង/ឬ ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក និង/ឬ ផលិតផល និង/ឬ សេវាកម្មពាក់ព័ន្ធនានា (រួមទាំងសេវាកម្មរបស់ RIM) ដោយលោកអ្នក ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក(គ) ផ្តល់ឱ្យលោកអ្នក និង អ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នកនូវការធ្វើទំនើបកម្ម ឬការធ្វើបច្ចុប្បន្នភាពកម្មវិធី Software ការជូនដំណឹងពីការធ្វើទំនើបកម្ម ឬការធ្វើ បច្ចុប្បន្នភាពកម្មវិធី Software របស់តតិយជន មាតិកាព័ត៌មានរបស់តតិយជន ឬសេវាកម្មរបស់តតិយជន និង/ឬ ផលិតផល និង សេវាកម្មពាក់ព័ន្ធនានា (រួមទាំងសេវាកម្មរបស់ RIM) (ឃ) សម្រាប់គោលបំណងទាំងឡាយណាដែលត្រូវបានអនុញ្ញាត ឬ

ទាមទារដោយច្បាប់ដែលនៅជាធរមាន និង/ឬ (ង) សម្រាប់គោលបំណងផ្សេងទៀតដែលមានកំណត់នៅក្នុងគោលនយោបាយសិទ្ធិឯកជនរបស់ RIM ដែលអាចរកមើលបានតាមរយៈគេហទំព័រ : <http://www.blackberry.com/legal/privacy.shtml> ។

ការប្រមូល ការប្រើប្រាស់ ការធ្វើប្រព្រឹត្តិកម្ម ការបញ្ជូន និង/ឬ ការលាតត្រដាងព័ត៌មានឯកជនរបស់លោកអ្នក ឬអ្នកប្រើប្រាស់ប្រតិស្រុតិសម្រាប់គោលបំណងដែលបានរៀបរាប់ខាងលើ ត្រូវបានអនុវត្តយ៉ាងតឹងរឹងស្របទៅតាមគោលនយោបាយសិទ្ធិឯកជនរបស់ RIM និងច្បាប់ស្តីពីសិទ្ធិឯកជនដែលនៅជាធរមាន។ RIM រក្សាសិទ្ធិកែប្រែជានិច្ចកាលលើគោលនយោបាយសិទ្ធិឯកជនទៅតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន ហើយលោកអ្នកព្រមព្រៀងត្រួតពិនិត្យមើលជាប្រចាំលើគោលនយោបាយសិទ្ធិឯកជនរបស់ RIM ដើម្បីឱ្យបានជ្រាបពីព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នភាព។ ប្រសិនបើព័ត៌មានឯកជនរបស់លោកអ្នកត្រូវបានលាតត្រដាងឱ្យអ្នកផ្តល់សេវាបណ្តាញឥតខ្សែ គោលនយោបាយសិទ្ធិឯកជននៃអ្នកផ្តល់សេវាបណ្តាញឥតខ្សែរបស់លោកអ្នក ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក ឬលក្ខខណ្ឌដែលទាក់ទងទៅនឹងការប្រមូល ការប្រើប្រាស់ ការធ្វើប្រព្រឹត្តិកម្ម និង/ឬ ការលាតត្រដាងព័ត៌មានឯកជន ដែលត្រូវបានចរចារវាង RIM និងអ្នកផ្តល់សេវាបណ្តាញឥតខ្សែរបស់លោកអ្នក ឬអ្នកប្រើប្រាស់ពេញសិទ្ធិរបស់អ្នក (ប្រសិនបើមាន) នឹងត្រូវយកមកអនុវត្ត។ លោកអ្នកយល់ព្រមជូនដំណឹងដល់បុគ្គលទាំងឡាយដែលព័ត៌មានឯកជនរបស់ពួកគេត្រូវបានលោកអ្នក ផ្តល់មកឱ្យ RIM ថាពួកគេម្នាក់ៗមានសិទ្ធិចូលទៅកែតម្រូវព័ត៌មានឯកជនរបស់ពួកគេស្របទៅតាមច្បាប់ និងបទបញ្ជានានាដែល នៅជាធរមាន ។

ការប្រគល់សិទ្ធិ និងការធ្វើប្រតិភូកម្ម : RIM អាចនឹងផ្ទេរសិទ្ធិកិច្ចព្រមព្រៀងនេះដល់លោកអ្នកដោយមិនចាំបាច់ជូនដំណឹងជាមុន។ លោកអ្នកមិនអាចផ្ទេរសិទ្ធិកិច្ចព្រមព្រៀងនេះដោយគ្មានការយល់ព្រមជាលាយលក្ខណ៍ជាមុនពី RIM បានឡើយ (ការយល់ព្រមនេះអាចត្រូវបានដកហូតវិញ ឬផ្តល់ជូនដោយមានលក្ខខណ្ឌទៅតាមឆន្ទានុសិទ្ធិរបស់ RIM) ហើយចំពោះការផ្ទេរសិទ្ធិទាំងឡាយណាដែលគ្មានការយល់ព្រមជាលាយលក្ខណ៍ជាមុនរបស់ RIM នឹងត្រូវចាត់ទុកថាគ្មានសុពលភាព និងប្រសិទ្ធិភាពអ្វីទាំងអស់។ RIM អាចនឹងបំពេញកាតព្វកិច្ចទាំងអស់ដែលត្រូវបំពេញក្រោមកិច្ចព្រមព្រៀងនេះដោយផ្ទាល់ ឬអាចប្រគល់កាតព្វកិច្ចមួយចំនួន ឬទាំងអស់ ទៅឱ្យអ្នកម៉ោការ ឬអ្នកម៉ោការបន្តបំពេញជំនួស និង/ឬ ក្នុងករណីសេវាបណ្តាញឥតខ្សែប្រគល់កាតព្វទាំងនេះទៅឱ្យអ្នកផ្តល់សេវាបណ្តាញឥតខ្សែ ឬបុគ្គលម្ចាស់ ឬក្រុមហ៊ុនសាខាបំពេញជំនួស។

ការជូនដំណឹង : លើកលែងតែមានការចែងផ្ទុយពីនេះនៅក្នុងកិច្ចព្រមព្រៀង រាល់ការជូនដំណឹង ឬការទំនាក់ទំនងផ្សេងទៀតត្រូវសន្មតថាបានផ្តល់ជូនយ៉ាងត្រឹមត្រូវ ប្រសិនបើការជូនដំណឹង ឬការទំនាក់ទំនងនោះត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនិងត្រូវបានប្រគល់ជូនដល់ដៃដោយអ្នកនាំសារ ឬត្រូវបានដាក់នៅក្នុងសារ សំបុត្រមានបង់ថ្លៃតែមួយជាមុន (postage prepaid) លិខិតអនុសិទ្ធិ លិខិតទាមទារឱ្យមានបង្កាន់ដៃត្រឡប់ និងផ្ញើរជូនលោកអ្នកទៅតាមអាសយដ្ឋានបង់ប្រាក់ដែលលោកអ្នកបានផ្តល់ឱ្យ RIM និងផ្ញើរជូនទៅឱ្យ RIM តាមរយៈអាសយដ្ឋាន 295 Phillip Street, Waterloo, Ontario, Canada, N2L 3W8 និងផ្ញើច្បាប់ចម្លង (ដែលនឹងបង្កើតបានជាការជូនដំណឹង) ទៅឱ្យអនុប្រធាន RIM តាមរយៈអាសយដ្ឋានដូចខាងលើ។ បន្ថែមលើអ្វីដែលបានចែងខាងលើ RIM អាចនឹង (តាមការជ្រើសរើសរបស់ខ្លួន) ផ្តល់ជូនលោកអ្នកនូវការជូនដំណឹងនានាដែល

មាននៅក្នុងកិច្ចព្រមព្រៀងនេះតាមរយៈមធ្យោបាយអេឡិចត្រូនិច ។ ការជូនដំណឹងដល់លោកអ្នកដោយប្រើប្រាស់នូវមធ្យោបាយ
អេឡិចត្រូនិច ត្រូវបានសន្មតថាត្រូវបានប្រគល់ជូនយ៉ាងត្រឹមត្រូវ ប្រសិនបើការជូនដំណឹងនោះត្រូវបានផ្ញើទៅអាស័យដ្ឋានដែល
លោកអ្នកបានផ្តល់ឱ្យ RIM ។

ករណីប្រធានសក្តិ : ដោយមិនគិតដល់បទបញ្ញត្តិផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ គ្មានភាគីណាមួយត្រូវបានសន្មតថាបាន
រំលោភបំពានកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ សម្រាប់ការខកខានមិនបានបំពេញនូវកាតព្វកិច្ចដោយសារតែ
មូលហេតុដែលគុណភាពមិនអាចគ្រប់គ្រងបាន ។ បទបញ្ញត្តិនេះនឹងមិនត្រូវបានបកស្រាយឱ្យមានការលើកលែងចំពោះការមិនបំពេញ
កាតព្វកិច្ចបង់ប្រាក់យោងតាមកិច្ចព្រមព្រៀងនេះ ដែលភាគីម្ខាងត្រូវបំពេញចំពោះភាគីម្ខាងទៀតនោះឡើយ ។

អីៗទូទៅ :

- ១- អ្នកទទួលបានប្រយោជន៍របស់តតិយជន : នាយករបស់ RIM និងសាខា RIM ព្រមទាំង មន្ត្រីគ្រប់គ្រង
និងនិយោជិតទាំងអស់ ត្រូវបានតែងតាំងជា _____ អ្នកទទួលបានប្រយោជន៍
របស់តតិយជនសម្រាប់គោលបំណងនៃផ្នែកដែល មានចំណងជើងថា “កិច្ចធានាមានកម្រិត” និង
“សេចក្តីប្រកាសមិនទទួលខុសត្រូវ” នៃកិច្ចព្រមព្រៀងនេះ ។
លើកលែងតែមានការចែងបញ្ជាក់ច្បាស់ផ្ទុយពីនេះនៅក្នុងផ្នែកនេះ បទបញ្ញត្តិដែលមាននៅក្នុងផ្នែកនេះ ត្រូវ
បានចែងឡើងសម្រាប់ផ្តល់អត្ថប្រយោជន៍ដល់គុណភាពតែប៉ុណ្ណោះ មិនមែនសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល
ផ្សេងទៀតឡើយ ។
- ២- ការលះបង់ដោយស្វ័យប្រវត្តិ : គ្មានភាគីណាមួយត្រូវបានសន្មតថាបានលះបង់ ឬបាត់បង់សិទ្ធិណាមួយ
ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ បើទោះជាការសន្មតនោះសំអាងទៅលើការខកខាន ការបង្កង់
ទ្រឹស្តីច្បាប់ ឬសមធម៌ក៏ដោយ លើកលែងតែការលះបង់នោះត្រូវបានឡើងជាលាយលក្ខណ៍អក្សរមានចុះហត្ថលេខា
តំណាងហត្ថលេខិស្របច្បាប់របស់ភាគីដែលស្នើសុំធ្វើការលះបង់ ។ ការលះបង់បទបញ្ញត្តិណាមួយ ឬការរំលោភ
បំពានបទបញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងនៅក្នុងករណីមួយ នឹងមិនបង្កើតឱ្យមានការលះបង់នៅក្នុងករណី
ផ្សេងទៀតនោះទេ ។
- ៣- ការបន្តមានសុពលភាព : លក្ខខណ្ឌ និងកិច្ចធានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ
តាមអត្ថន័យនិងបរិបទរបស់វាដែលចែងឡើងសំដៅឱ្យមាន ការបន្តមានសុពលភាពលើការប្រតិបត្តិ
ត្រូវតែបន្តមានសុពលភាពទៅទៀត នៅពេលបញ្ចប់ការប្រតិបត្តិ ពេលមានការលុបចោល
ឬពេលការបញ្ចប់កិច្ចព្រមព្រៀងនេះ ។

៤- ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ : ប្រសិនបើលោកអ្នកស្នាក់នៅក្នុងប្រទេសកាណាដា ហើយ លោកអ្នកបានទទួលកម្មវិធីនេះក្នុងទម្រង់បែបណាក៏ដោយនៅក្នុងប្រទេសកាណាដា កិច្ចព្រមព្រៀងនេះនឹងត្រូវ គ្រប់គ្រង និងបកស្រាយដោយច្បាប់របស់ខេត្ត Ontario ។ ក្នុងករណីផ្សេងទៀតនេះ កិច្ចព្រមព្រៀងនេះនឹងត្រូវ គ្រប់គ្រង និងបកស្រាយ ដោយច្បាប់របស់រដ្ឋ New York លើកលែងក្នុងករណីមានច្បាប់ចែងពីករណីវិវាទ ច្បាប់ ។ គូភាគីព្រមព្រៀងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចសន្យាលក់ទំនិញអន្តរជាតិត្រូវបានលើក លែងមិនយកមកអនុវត្តទាំងស្រុងចំពោះកិច្ចព្រមព្រៀងនេះ ។ រាល់ការមិនឯកភាព និងវិវាទដែលកើតចេញពី ឬពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ (ឬការរំលោភបំពានកិច្ចព្រមព្រៀងនេះ) ដែលគូភាគីមិនអាចដោះស្រាយ បានតាមការចរចាដោយសុទ្ធចិត្ត ជាដំបូង នឹងត្រូវបញ្ជូនទៅឱ្យថ្នាក់លើរបស់គូភាគីនីមួយៗ ។ គូភាគី (តាមរយៈ អ្នកតំណាងថ្នាក់លើរបស់គូភាគីនីមួយៗ) នឹងត្រូវជួបប្រជុំដោះស្រាយវិវាទក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃ ដែលវិវាទត្រូវបានបញ្ជូនឱ្យថ្នាក់លើ ។ ប្រសិនបើ ភាគីមិនអាចដោះស្រាយការមិនឯកភាព និងវិវាទក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃជួបប្រជុំដោះស្រាយវិវាទ (លើកលែងតែមានការហាមឃាត់ក្នុងកម្រិតមួយដោយច្បាប់នៅ ជាធរមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នក) ការមិនឯកភាពគ្នា និងវិវាទនោះ នឹងត្រូវសម្រេចដោយ អាជ្ញាកណ្តាលនៅខេត្ត Ontario ប្រទេសកាណាដា ដែលមានអំណាចចេញសេចក្តីសម្រេចបិទផ្លូវតវ៉ា និង ជាប់កាតព្វកិច្ច ស្របទៅតាមវិធានពាណិជ្ជកម្មនៃសមាគមអាជ្ញាកណ្តាលអាមេរិក ("វិធានពាណិជ្ជកម្ម") និង ត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលមួយរូប ដែលនឹងត្រូវតែងតាំងស្របតាមវិធានពាណិជ្ជកម្មខាងលើ និងស្របតាមការព្រមព្រៀងអញ្ជូនរវាងគូភាគីក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃតែងតាំងអាជ្ញាកណ្តាលរូប នោះ (ក្នុងករណីគ្មានការឯកភាពគ្នារវាងគូភាគី តតិយជនអព្យាក្រឹតមួយរូបនឹងធ្វើការតែងតាំងអាជ្ញាកណ្តាល ជំនួសគូភាគី) ។ ក្នុងករណីដែលបញ្ញត្តិខាងលើ ត្រូវបានហាមឃាត់ដោយច្បាប់ដែលស្ថិតនៅក្នុងដែនយុត្តាធិការ របស់លោកអ្នក ការសម្រេចសេចក្តីដោយអាជ្ញាកណ្តាលនឹងត្រូវ : (i) រៀបចំធ្វើឡើងនៅប្រទេសសិង្ហបុរី (ii) កាត់សេចក្តីដោយយោងតាមវិធានអាជ្ញាកណ្តាលនៃមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិសិង្ហបុរី ("SIAC") ដែល នៅជាធរមាន ហើយដែលវិធានទាំងនេះត្រូវបានសន្មតដាក់បញ្ចូលធ្វើជាឯកសារយោងនៃប្រការនេះ ។ សាលា ជំរះក្តីត្រូវមានសមាសភាពអាជ្ញាកណ្តាលម្នាក់ដែលនឹងត្រូវតែងតាំងដោយប្រធាន SIAC ។ ការសម្រេចសេចក្តី ដោយអាជ្ញាកណ្តាលត្រូវប្រើភាសាអង់គ្លេស ។ ភាគីនីមួយៗ ត្រូវទទួលខុសត្រូវចេញចំណាយពាក់កណ្តាលនៃ ថ្លៃចំណាយសម្រាប់ដំណើរការសម្រេចសេចក្តីដោយអាជ្ញាកណ្តាល ។ វិវាទរវាងគូភាគី (ឬវិវាទដែលពាក់ព័ន្ធ ជាមួយនឹងបុគ្គលដែលមិនមែនជាលោកអ្នក) មិនអាចត្រូវបានដាក់ភ្ជាប់គ្នា ឬដាក់រួមបញ្ចូលគ្នា ដោយគ្មាន ការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី RIM បានឡើយ ។ ការវិនិច្ឆ័យលើសេចក្តីសម្រេចដែលចេញដោយ អាជ្ញាកណ្តាលអាចត្រូវបានស្នើសុំទៅតុលាការដែលមានយុត្តាធិការលើសេចក្តីសម្រេចនោះ ។ ដោយមិនគិតដល់ បទបញ្ញត្តិដែលមានចែងខាងលើ RIM មានសិទ្ធិចាប់ផ្តើមដំណើរការក្តីនីត្យានុកូល និងសមធម៌ (រួមទាំង ដំណើរការក្តីអធិបញ្ជា) នៅចំពោះមុខតុលាការសម្រាប់បណ្តឹង ឬវិវាទទាក់ទងទៅនឹង : (១) ចំនួនប្រាក់

ថ្លៃជាំវ BlackBerry Solution របស់លោកអ្នក ឬផ្នែកណាមួយ (ប្រសិនបើមាន) ដែលលោកអ្នកមិនទាន់ បានបង់ឱ្យ RIM (២) ការរំលោភបំពាន ឬគំរាមនឹងរំលោភបំពានរបស់លោកអ្នកចំពោះបទបញ្ញត្តិនៃផ្នែកដែល មានចំណងជើងថា "ការទ្រទ្រង់របស់លិខិតសាស្ត្រនៅលើមុខម៉ាស៊ីនកុំព្យូទ័រ" "ការប្រើប្រាស់ BlackBerry Solution របស់លោកអ្នក" "អាជ្ញាប័ណ្ណកម្មវិធី និងឯកសារសមោធាន" "កម្មសិទ្ធិបញ្ញា" "ការដាក់កម្រិតលើការនាំ ចេញ" "សុវត្ថិភាព" "ការសំងាត់" "គ្មានការផលិតឡើងវិញ" និង "អនុភាពនៃការលុបចោល" នៃកិច្ចព្រមព្រៀងនេះ ។

លោកអ្នកនឹងត្រូវលះបង់ដោយមិនអាចដកវិញបាននូវការជំទាស់ដែលសំអាងលើទីកន្លែងជំនុំជំរះ (venue) វេទិការមិនសមរម្យ (forum non-conveniens) ឬមូលហេតុប្រហាក់ប្រហែលគ្នានេះ និង ធ្វើការព្រមព្រៀងទទួលយកដោយមិនអាចដកវិញបាននូវសេវាដំណើរការតាមរយៈសារក្តី ឬមធ្យោបាយផ្សេង ទៀតក្តី ដែលអនុញ្ញាតដោយច្បាប់នៅជាធរមាន និងធ្វើការយល់ព្រមផ្ទេរដោយមិនអាចដកវិញបាននូវយុត្តាធិការ ទៅឱ្យតុលាការនៅខេត្ត Ontario ឬនៅរដ្ឋ New York (អាស្រ័យទៅតាមករណីនីមួយៗ) ចំពោះបណ្តឹង នានាដែលកើតចេញមកពី ឬជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ។ គុភាគីព្រមព្រៀងយ៉ាងជាក់ច្បាស់ថា

ក្នុងករណីដែលមានវិវាទកើតចេញពីកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើត្រូវជំនុំជំរះដោយតុលាការ វិវាទនោះ មិនត្រូវជំនុំជំរះដោយមានគណៈវិនិច្ឆ័យឡើយ ។ ហេតុនេះ គុភាគីលះបង់សិទ្ធិជំនុំជំរះដោយមានគណៈវិនិច្ឆ័យ នៅគ្រប់ករណីវិវាទទាំងអស់ដែលពាក់ព័ន្ធនឹង ឬកើតចេញមកពីកិច្ចព្រមព្រៀងនេះ ។

៥- ស្វ័យភាពនៃបទបញ្ញត្តិ : ប្រសិនបើបទបញ្ញត្តិណាមួយ ឬផ្នែកណាមួយនៃកិច្ចព្រមព្រៀងនេះត្រូវបាន អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងដែនយុត្តាធិការណាមួយ កំណត់ថាមិនស្របច្បាប់ អសុពលភាព ឬមិនអាចយក ទៅអនុវត្តបាន ការកំណត់ពីបទបញ្ញត្តិ ឬផ្នែកនោះ មិនប៉ះពាល់ដល់ : (ក) នីត្យានុកូលភាព សុពលភាព ឬ ភាពអាចយកទៅអនុវត្តបាននៃបទបញ្ញត្តិ ឬផ្នែកផ្សេងទៀតនៃកិច្ចព្រមព្រៀងឡើយ ។ ឬ (ខ) នីត្យានុកូលភាព សុពលភាព ឬភាពអាចយកទៅអនុវត្តបាននៃបទបញ្ញត្តិ ឬផ្នែកនោះ នៅក្នុងដែនយុត្តាធិការផ្សេងទៀតឡើយ ហើយបទបញ្ញត្តិនោះ (ឬផ្នែកណាមួយនៃបទបញ្ញត្តិនោះ) នឹងត្រូវដាក់កម្រិត (ប្រសិនបើអាច) ហើយដាក់ឱ្យ អនុវត្ត (ប្រសិនបើចាំបាច់) តែផ្នែកណាដែលចាំបាច់ដើម្បីឱ្យកិច្ចព្រមព្រៀងនេះមានសុពលភាព និងអាចយក ទៅអនុវត្តបាន ។

៦- ភាសា : ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបកប្រែជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ច្បាប់ដើមជា ភាសាអង់គ្លេសនឹងត្រូវយកមកធ្វើជាគោល នៅក្នុងករណីដែលមានភាពផ្ទុយគ្នា ឬភាពមិនស្របគ្នារវាងអត្ថន័យ នៅក្នុងអត្ថបទជាភាសាអង់គ្លេស និងនៅក្នុងអត្ថបទបកប្រែ ។ លើកលែងតែមានការហាមឃាត់ (នៅក្នុង កម្រិតមួយជាក់លាក់) ដោយច្បាប់ដែលមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នក រាល់ការមិនឯកភាពគ្នា វិវាទ សន្ទានកម្ម ការសម្រេចសេចក្តីដោយអាជ្ញាកណ្តាល ឬបណ្តឹងដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ត្រូវ

ធ្វើឡើងជាភាសាអង់គ្លេស ដែលរួមមានយ៉ាងហោចណាស់ដូចជា ការឆ្លើយឆ្លងនានា ការប្តូរឯកសារសំណុំ រឿងរវាងគូក្តី ការបញ្ជូនឯកសារសំណុំរឿង ការតំកល់ឯកសារសំណុំរឿង ការជំរុញដាក់ក្តី ការទាញហេតុ ផល និងការជំរុញដាក់ក្តីដោយផ្ទាល់មាត់ ព្រមទាំងដីកា និងសាលក្រមនានា ។

៧- ភាពមិនស្របគ្នា : ប្រសិនបើមានភាពមិនស្របគ្នារវាងកិច្ចព្រមព្រៀងនេះ និងអាជ្ញាប័ណ្ណកម្មវិធី Software ផ្សេងទៀត ឬកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ (ក្រៅពីកិច្ចព្រមព្រៀងនេះ) ដទៃទៀតដែលបានភ្ជាប់មកជាមួយ កញ្ចប់ ឬឧបករណ៍ដែលជាផ្នែកមួយនៃ BlackBerry Solution របស់លោកអ្នក បទបញ្ញត្តិនៃកិច្ចព្រមព្រៀង នេះ ត្រូវយកមកអនុវត្តត្រង់ចំណុចទាំងឡាយណាដែលមានភាពមិនស្របគ្នា ។ ប្រសិនបើមានភាពមិន ស្របគ្នារវាងកិច្ចព្រមព្រៀងនេះ និងអាជ្ញាប័ណ្ណកម្មវិធី Software ឬកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ដែលត្រូវ បានផ្តល់ឱ្យលោកអ្នក នៅពេលធ្វើទំនើបកម្ម ឬធ្វើបច្ចុប្បន្នភាពកម្មវិធី Software បទបញ្ញត្តិនៃអាជ្ញាប័ណ្ណ ផ្សេងណាមួយនេះ ឬកិច្ចព្រមព្រៀងរវាងអ្នកប្រើប្រាស់ (ត្រង់ចំណុចទាំងឡាយណាដែលមានភាពមិនស្របគ្នា) នឹង ត្រូវយកមកអនុវត្ត ។ នៅក្នុងករណីដែលមានភាពមិនស្របគ្នារវាងឯកសារសមោធានដែលបានភ្ជាប់មកជាមួយ កញ្ចប់នៃផ្នែកណាមួយនៃ BlackBerry Solution របស់លោកអ្នក និងឯកសារសមោធានសម្រាប់ផលិតផល ឬផ្នែកជាក់លាក់ណាមួយនៃកម្មវិធី Software របស់ RIM បទបញ្ញត្តិនៃឯកសារសមោធានសម្រាប់ផលិតផល ឬផ្នែកជាក់លាក់ណាមួយនៃកម្មវិធី Software របស់ RIM (ត្រង់ចំណុចទាំងឡាយណាដែលមានភាពមិនស្រប គ្នា) នឹងត្រូវយកមកអនុវត្ត ។

៨- កិច្ចព្រមព្រៀងពេញលេញ : កិច្ចព្រមព្រៀងនេះបង្កើតឱ្យមាននូវកិច្ចព្រមព្រៀងពេញលេញរវាងគូភាគី ដែលមានកម្មវត្ថុដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ហើយគ្មានការផ្តល់ ការព្រមព្រៀងមិនផ្លូវការ ការ ទំនាក់ទំនង ការអះអាង ការធានា ការសន្យា ការព្រមព្រៀងបន្ទាប់បន្សំ ឬការព្រមព្រៀងរវាងគូភាគីដែល មានកម្មវត្ថុពាក់ព័ន្ធនឹងកម្មវិធី Software ក្រៅពីកម្មវត្ថុដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ ។ ដោយ មិនគិតដល់បញ្ញត្តិខាងលើ កិច្ចព្រមព្រៀងផ្សេងទៀតរវាងភាគីអាចធ្វើឡើងដើម្បីគ្រប់គ្រងការប្រើប្រាស់ សមាសភាគផ្សេងទៀតនៃ BlackBerry Solution របស់លោកអ្នក ។ កិច្ចព្រមព្រៀងនេះត្រូវដាក់ឱ្យអនុវត្ត ជំនួសការផ្តល់ការព្រមព្រៀងមិនផ្លូវការ ការទំនាក់ទំនង ការអះអាង ការធានា ការសន្យា ការព្រមព្រៀង បន្ទាប់បន្សំ ឬការព្រមព្រៀងរវាងគូភាគី (ទោះជាធ្វើឡើងដោយផ្ទាល់មាត់ក្តី ឬធ្វើឡើងជាលាយលក្ខណ៍ អក្សរក្តី) ដែលមានកម្មវត្ថុដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ទោះជាកិច្ចដែលបានរៀបរាប់ទាំងនេះធ្វើ ឡើងនៅមុន ឬនៅក្នុងពេលចុះកិច្ចសន្យានេះក៏ដោយ ហើយលោកអ្នកព្រមព្រៀងថា លោកអ្នកមិនបានពឹង ផ្អែកទៅលើកិច្ចណាមួយដែលបានរៀបរាប់ខាងលើ ដើម្បីយល់ព្រមចុះកិច្ចព្រមព្រៀងនេះឡើយ ។ កិច្ចព្រម ព្រៀងនេះ អាចនឹងត្រូវធ្វើការកែសំរួលនៅពេលដែលមានការព្រមព្រៀងស្របគ្នារវាងគូភាគី ។ លើកលែង តែក្នុងករណីដែលសិទ្ធិរបស់ RIM ត្រូវបានច្បាប់ដែលនៅជាធរមាន ច្រានចោលក្នុងកម្រិតជាក់លាក់ណាមួយ

RIM រក្សាសិទ្ធិកែប្រែកិច្ចព្រមព្រៀងនេះ ដើម្បីបត់បែនទៅតាមការប្រែប្រួលក្នុងការប្រកបអាជីវកម្ម ឬការប្រែប្រួលដែលតម្រូវដោយច្បាប់ តាមការជូនដំណឹងដល់លោកអ្នកពីការកែប្រែនេះ ដោយប្រើប្រាស់នូវមធ្យោបាយអេឡិចត្រូនិច (ដូចមានចែងខាងលើនៅក្នុងបទបញ្ញត្តិស្តីពីការជូនដំណឹង) ឬតាមរយៈការបិទផ្សាយការជូនដំណឹងពីការកែប្រែនៅលើគេហទំព័រ : <http://www.blackberry.com/legal/index.shtml> ។ ប្រសិនបើលោកអ្នកនៅបន្តប្រើប្រាស់កម្មវិធី Software និង/ឬ សេវាកម្ម (Service) លើសពីរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងពីការកែប្រែ ឬលោកអ្នកមិនបានទំនាក់ទំនង RIM តាមរយៈ legalinfo@rim.com ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងពីការកែប្រែ (តាមការជ្រើសរើសរបស់លោកអ្នក) ដើម្បីសាកសួរព័ត៌មាន លោកអ្នកត្រូវបានសន្មតថាបានយល់ព្រមទទួលយកការកែប្រែនោះ ។

៩- ការគោរពច្បាប់ : លោកអ្នកត្រូវតែស្នើសុំ និងរក្សាទុក (ដោយត្រូវចេញចំណាយដោយខ្លួនឯង) នូវអាជ្ញាប័ណ្ណ ការចុះបញ្ជី និងសេចក្តីអនុញ្ញាតនានាដែលអាជ្ញាធរមានសមត្ថកិច្ច និងច្បាប់នៅជាធរមាននៅក្នុងដែនយុត្តាធិការរបស់លោកអ្នកតម្រូវឱ្យមាន ដើម្បីប្រតិបត្តិ និងបំពេញកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណពាក់ព័ន្ធផ្សេងទៀត។ ជាពិសេស (និងដើម្បីកុំឱ្យមានមន្ទិល) លោកអ្នកត្រូវគោរពទៅតាមច្បាប់ និងបទបញ្ជាដែលនៅជាធរមានទាំងអស់ ហើយត្រូវស្នើសុំអាជ្ញាប័ណ្ណ ចុះបញ្ជី និងសេចក្តីអនុញ្ញាតនានាដែលចាំបាច់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល សម្រាប់ការនាំចូល និងការប្រើប្រាស់កម្មវិធី Software ដែល មានផ្ទុកនូវកូដពាណិជ្ជកម្ម (commercial encryption) ឬមានផ្ទុកនូវមុខងារសុវត្ថិភាពផ្សេងទៀត។ លោកអ្នកត្រូវផ្តល់ឱ្យ RIM នូវការធានាអះអាង និងឯកសារផ្លូវការនានា ដែល RIM អាចនឹងស្នើសុំឱ្យលោកអ្នក ផ្តល់ឱ្យជាទៀតទាត់ ដើម្បីបញ្ជាក់នូវការបំពេញកាតព្វកិច្ចនេះដោយលោកអ្នក ។

ការរំលាយកិច្ចព្រមព្រៀងបញ្ចូលគ្នា : ដើម្បីធានា (ក) ភាពមិនផ្លាស់ប្តូរនៃលក្ខខណ្ឌសម្រាប់កម្មវិធីនៅលើមុខម៉ាស៊ីនកុំព្យូទ័រ (Desktop Software) កម្មវិធីម៉ាស៊ីនបម្រើ (Server Software) និងកម្មវិធីសម្រាប់ផលិតផលកាន់ដៃ (BlackBerry Handheld Software) (ប្រសិនបើកម្មវិធីទាំងនេះត្រូវបានប្រើជាផ្នែកមួយនៃ BlackBerry Solution របស់លោកអ្នក) និង (ខ) នូវភាព ច្បាស់លាស់ក្នុងការអនុវត្តលក្ខខណ្ឌអាជ្ញាប័ណ្ណចំពោះកម្មវិធីសម្រាប់ផលិតផលកាន់ដៃរបស់ BlackBerry (BlackBerry Hand held Software) ប្រសិនបើកម្មវិធីនេះត្រូវបានប្រើជាផ្នែកមួយនៃ BlackBerry Solution របស់លោកអ្នក (បើទោះជាលោក អ្នកបានទទួលកម្មវិធីសម្រាប់ផលិតផលកាន់ដៃនោះ តាមរយៈមធ្យោបាយណាក៏ដោយ) ប្រសិនបើលោកអ្នកបង្ហាញនូវ ការទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះតាមលក្ខខណ្ឌខាងលើ លោកអ្នកក៏យល់ព្រមផងដែរថា កិច្ចព្រម ព្រៀងនេះនឹងត្រូវយកទៅអនុវត្តជំនួសអាជ្ញាប័ណ្ណកម្មវិធី/អ្នកប្រើប្រាស់ **BlackBerry** និងកិច្ចព្រមព្រៀង កម្មវិធីសម្រាប់ម៉ាស៊ីនបម្រើសហគ្រាស **BlackBerry (Blackberry Enterprise Server Software License Agreements)** ក្នុងកម្រិតមួយដូចគ្នាទៅនឹងការអនុវត្តអាជ្ញាប័ណ្ណកម្មវិធី/អ្នកប្រើប្រាស់ **Black Berry** និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើសហគ្រាស (ចាប់ពីថ្ងៃដែលលោកអ្នកផ្តល់

ស្នើការលើកិច្ចការព្រមព្រៀងនេះ) ចំពោះកម្មវិធីទាំងអស់ដែលជាផ្នែកមួយនៃ **BlackBerry Solution** របស់ លោកអ្នក ។ រាល់ការយោងអាជ្ញាប័ណ្ណកម្មវិធី/អ្នកប្រើប្រាស់ **BlackBerry** និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើសហគ្រាសនៅក្នុងកិច្ចព្រមព្រៀង ឬឯកសារសម្ភោធនៃផ្សេងទៀតដែលលោកអ្នកបានចុះជាមួយ RIM សម្រាប់ BlackBerry Solution របស់លោកអ្នក ត្រូវសន្មតថាជាការយោងមកកាន់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ផលិតផល BlackBerry (BlackBerry Software License Agreement) (លើកលែងតែការយោងនោះ មានលក្ខណៈមិនសមស្របទៅតាមអត្ថន័យ ដូចជា ករណីដែលបានចែងក្នុងកថាខណ្ឌនេះជាដើម ដែលករណីនេះមានគោលបំណងធ្វើការរឹករៀតកភាពខុសគ្នារវាងកិច្ចព្រមព្រៀងធ្លាប់បានចុះពីមុនមក និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ផលិតផល **BlackBerry** ។ ដូច្នោះនៅក្នុងករណីនេះ ការយោងទៅកាន់កិច្ចព្រមព្រៀងធ្លាប់បានចុះពីមុនមក មិនអាចត្រូវបានសន្មតថាជាការយោងទៅកាន់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ កម្មវិធីសម្រាប់ផលិតផល **BlackBerry** នោះទេ ។) រាល់ការធ្វើវិសោធនកម្ម ឬការបំពេញបន្ថែមលើបទបញ្ញត្តិនៃអាជ្ញាប័ណ្ណ កម្មវិធី/អ្នកប្រើប្រាស់ **BlackBerry** និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ម៉ាស៊ីនបម្រើសហគ្រាសដែលលោកអ្នកបាន ធ្លាប់បានចុះពីមុនមក នៅពេលទទួលបានកម្មវិធីនានាពី **RIM** ត្រូវបានសន្មតថាជាការធ្វើវិសោធនកម្ម និងការបំពេញបន្ថែមលើ បទបញ្ញត្តិនៃកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីសម្រាប់ផលិតផល **BlackBerry** ។ ប្រសិនបើលោកអ្នកមានសំណួរ ឬចម្ងល់ ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ សូមទំនាក់ទំនងតាមរយៈ **legalinfo@rim.com** .

ដោយបញ្ជាក់ថាអ្នកព្រមទទួល ដោយចុះហត្ថលេខាខាងក្រោម ឬដោយតំឡើង ឬដោយប្រើប្រាស់កម្មវិធី **Software** បានសេចក្តីថាលោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ។

យោង : _____

តាមរយៈ : _____

ឈ្មោះ : _____

មុខងារ : _____